



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៨ លេខ ១៨

ត្រីមាសទី ០១ ឆ្នាំ ២០១៨

រាជកិច្ច

ផ្សាយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារបាត

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សាកាច ប្រកាស

ក

មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

១-ព្រះរាជក្រម

- ២៧-០២-២០១៨ -ព្រះរាជក្រម នស/រកម/០២១៨/០០២ ស្តីពី ការប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្ម មាត្រា ៣៤ ថ្មី មាត្រា ៤២ មាត្រា ៤៩ មាត្រា ៥៣ និងមាត្រា ១១៨ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ២២៦៧
- ២៧-០២-២០១៨ -ព្រះរាជក្រម នស/រកម/០២១៨/០០៣ ស្តីពី ការប្រកាសឱ្យប្រើ ច្បាប់ ស្តីពី វិសោធនកម្ម ក្រមព្រហ្មទណ្ឌ ២២៧១

២-ព្រះរាជក្រឹត្យ

- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៥៣ ស្តីពី ការតែងតាំងឯកឧត្តម **ជា ម៉េង** ជា ឧកញ៉ា ២២៧៥
- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៥៤ ស្តីពី ការតែងតាំងអ្នកស្រី **ហេង ច័ន្ទឈារី** និងលោក **អ៊ែន គី** ជា ឧកញ៉ា ២២៧៦
- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៥៥ ស្តីពី ការតែងតាំងជាទីប្រឹក្សាឯកឧត្តម **យូ ហុកត្រី** អនុប្រធានទី ១ រដ្ឋសភា ក្នុងនីតិកាលទី ៥ នៃរដ្ឋសភា ០២ រូប ២២៧៧
- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៥៦ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ០៣ រូប ២២៧៨
- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៥៧ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១៨ រូប ២២៧៩
- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៥៨ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១៨ រូប ២២៨១

- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៥៩ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួង មហាផ្ទៃ ០៣ រូប ២២៨៣
- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៦០ ស្តីពី ការផ្តល់ឋានៈមេធាវី ០២ រូប ជាមេធាវីប្រចាំ ក្រសួងមហាផ្ទៃ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ២២៨៤
- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៦១ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **តាំង ជុំលី** អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើ អគ្គនាយក ២២៨៥
- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៦២ ស្តីពី ការតម្លើងឋានន្តរស័ក្តិលោក **គ្រី ប៊ុនថា** នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ២២៨៦
- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៦៣ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ តាមកម្រិត សញ្ញាបត្រ ដល់លោក **ហុក សុភក្តិ** ក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ ២២៨៧
- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៦៤ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ ៣២ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម នៅក្រសួងអប់រំ យុវជន និងកីឡា ២២៨៨
- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៦៥ ស្តីពី ការតម្លើងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់ លោក **ឡាយ មេឡេវៀង** នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងព័ត៌មាន និងតម្លើង ឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ ០២ រូប នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២២៩១
- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៦៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ជាតូបការ ចំពោះ លោកជំទាវ **ខ៊ុំ ស៊ីណា** ២២៩៣
- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៦៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ អស់លោក ចំនួន ០៣ រូប ២២៩៤

គ

- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៦៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវិជ្ជន៍ ចំពោះ លោក **តាន់ អេលេង** ២២៩៥
- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៦៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវិជ្ជន៍ ចំពោះ លោកជំទាវ **YU XIAOXUAN**
និងមូលនិធិប្រទេសចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ២២៩៦
- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៧០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស តាមលំដាប់ថ្នាក់ ចំពោះ អស់លោក និងលោកស្រី ចំនួន ០៤ រូប ២២៩៧
- ១៦-០២-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០២១៨/១៧១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស
ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រី ចំនួន
០៩ រូប ២២៩៨

II-ក្រុមប្រឹក្សារដ្ឋមន្ត្រី

- ២៨-០២-២០១៨ -សេចក្តីសម្រេចលេខ ១៩៣/០០១/២០១៨ កបធ.ច ចុះថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៨
លើសំណុំរឿងលេខ ៣៥១/០០២/២០១៨ ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ២២៩៩

III-រាជរដ្ឋាភិបាល

១-អនុក្រឹត្យ

- ២៣-០២-២០១៨ -អនុក្រឹត្យលេខ ២៣ អនក្រ.បក ស្តីពី ការកាត់ផ្ទៃដីទំហំ ១១,៥០ ហិកតា (ដប់មួយ
ហិកតា និងហាសិបអា) ចេញពីតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ស្ថិតក្នុងភូមិសាស្ត្រ
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ២៣០៥
- ២៦-០២-២០១៨ -អនុក្រឹត្យលេខ ២៤ អនក្រ.បក ស្តីពី បុរេនីតិសម្បទា និងការជម្រះបញ្ជីក្នុងវិស័យ
មូលបត្រ ២៣០៨
- ១៩-០២-២០១៨ -អនុក្រឹត្យលេខ ១៧៥ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសសុវត្ថារា ២៣២៦
- ១៩-០២-២០១៨ -អនុក្រឹត្យលេខ ១៧៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ២៣២៨

៦

- ២១-០២-២០១៨ -អនុក្រឹត្យលេខ ២០០ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិជូនមន្ត្រីរាជការ ២៣៧៣
- ២១-០២-២០១៨ -អនុក្រឹត្យលេខ ២០១ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា ២៣៧៥
- ២២-០២-២០១៨ -អនុក្រឹត្យលេខ ២០២ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា ២៣៧៧

២.សេចក្តីសម្រេច

- ០១-០២-២០១៨ -សេចក្តីសម្រេចលេខ ០៨ សសរ ស្តីពី ការបង្កើតក្រុមការងារអន្តរក្រសួងទទួលបន្ទុក
រៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពី អន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ២៣៧៨

IV~ការងារបណ្តាញក្រសួង

ទីស្តីការដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម

- ២៥-០៨-២០១៧ -ប្រកាសលេខ ៤២១ ឧស.កឧ.ប្រក ០៨ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន រ៉ុង លីឡា
(ខេមបូឌា) ហ្គាមិន ឯ.ក បង្កើតរោងចក្រ ខាងអំបោះ ២៣៨២



ព្រះរាជក្រម

យើង

នស/រកម/០៤១៨/០០២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឱ្យប្រើ

ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៨ ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាវិសាមញ្ញ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និង គតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៣ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖



**ច្បាប់បទបញ្ជា
ស្តីពីវិសោធនកម្ម**

**មាត្រា៣៤ ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ ថ្មី
នៃរដ្ឋបទបញ្ជានៃព្រះរាជាណាចក្រកម្ពុជា**

មាត្រាមួយ..

មាត្រា៣៤ ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ ថ្មី នៃរដ្ឋបទបញ្ជានៃព្រះរាជាណា-
ចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្មដូចតទៅ៖

មាត្រា៣៤.. ថ្មី (មួយ)

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំ មានសិទ្ធិបោះឆ្នោត។

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ២៥ ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោត
ជ្រើសតាំងជាតំណាងរាស្ត្រ។

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ៤០ ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោត
ជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។

បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់។

មាត្រា៤២.. ថ្មី

ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគមនិងគណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។

គណបក្សនយោបាយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ
ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា
និងប្រជាពលរដ្ឋខ្មែរឡើយ។

ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារ
សមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម។



មាត្រា៤៩.. ថ្មី

ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។

ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែម្តងផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។

ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។
កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។

មាត្រា៥៣.. ថ្មី

ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្ស សម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសុខវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃ ទៀតទាំងអស់នៅលើសកលលោក។

ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេស ដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។

ព្រះរាជាណាចក្រកម្ពុជាប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះបីក្រោមរូបភាពណាក៏ដោយ។

ព្រះរាជាណាចក្រកម្ពុជាមិនចង់សម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិន ស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។

ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយ ក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពរ របស់អង្គការសហប្រជាជាតិ។

ព្រះរាជាណាចក្រកម្ពុជាក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់បែក ការ ហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ និង សន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។

មាត្រា១១៨.. ថ្មី (មួយ)

គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

គណៈរដ្ឋមន្ត្រី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំង រដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ជាសមាជិក។



មាត្រាទី៨..

មាត្រា១១៨ ថ្មី (មួយ) នៃច្បាប់ធម្មនុញ្ញនេះ ត្រូវយកទៅអនុវត្តចាប់ពីនីតិកាលទី៦ នៃរដ្ឋសភាតទៅ។

មាត្រាទី៩..

ច្បាប់ធម្មនុញ្ញនេះ ត្រូវប្រកាសជាការប្រញាប់។

ថ្ងៃ អង្គារ ១៣ កើត ខែ និស្សា ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៨
ក្នុងព្រះបរមនាមនិងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

ករណ៍ ១៨០២-២៣១

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ

សូមឡាយព្រះហស្តលេខា

នាយករដ្ឋមន្ត្រី

ហត្ថលេខា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

លេខ: ២៥៦ ស.ណ

សំណៅដែលមានតម្លៃជាការបែកផ្សាយ

ថ្ងៃពុធ ទី០៤ កើត ខែជល្គន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៨

ហត្ថលេខា និងព្រះរាជលញ្ឆករ

អគ្គលេខាធិការរាជរដ្ឋាភិបាល



ហ៊ុន ម៉េនឌុន



ព្រះរាជក្រម

យើង

នស/រកម/០៤១៨/០០៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើក្រមព្រហ្មទណ្ឌ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឱ្យប្រើ

ច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៣ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖



ច្បាប់
ស្តីពី

វិសោធនកម្មក្របព្រហ្មទណ្ឌ



មាត្រាមួយ..

ក្រមព្រហ្មទណ្ឌ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ ត្រូវបានធ្វើវិសោធនកម្មដោយបន្ថែម មាត្រា៤៣៧ (ស្ទួន) ដូចខាងក្រោម៖

មាត្រា៤៣៧.. (ស្ទួន) បទប្រមាថចំពោះអង្គព្រះមហាក្សត្រ

ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។

ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។

នីតិបុគ្គលអាចត្រូវប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែង ក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមនេះ ចំពោះបទប្រមាថចំពោះអង្គព្រះ មហាក្សត្រ។

នីតិបុគ្គលត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន) រៀល ព្រមទាំងទោសបន្ថែមណាមួយ ឬច្រើនដូចតទៅនេះ៖

១-ការរំលាយតាមបែបបទកំណត់ដោយមាត្រា១៧០ (ការរំលាយ និងការជម្រះបញ្ជី នៃនីតិបុគ្គល) នៃក្រមនេះ។

២-ការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ តាមបែបបទកំណត់ដោយ មាត្រា១៧១ (ការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ) នៃក្រមនេះ។

៣-ការហាមឃាត់ចំពោះការធ្វើសកម្មភាពណាមួយ ឬច្រើន តាមបែបបទកំណត់ដោយ មាត្រា១៧២ (ការហាមឃាត់ចំពោះការធ្វើសកម្មភាព) នៃក្រមនេះ។

៤-ការបិទគ្រឹះស្ថានដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស តាមបែបបទកំណត់ដោយ មាត្រា១៧៦ (ការបិទគ្រឹះស្ថាន) នៃក្រមនេះ។

៥-ការរឹបអូសឧបករណ៍ សម្ភារៈ ឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ឬដែលមានគោលដៅសម្រាប់ប្រព្រឹត្តបទល្មើស តាមបែបបទកំណត់ដោយមាត្រា១៧៨ (ការរឹបអូសកម្មសិទ្ធិ ការលក់ ការបំផ្លាញចោលវត្ថុរឹបអូស) និងមាត្រា១៧៩ (ការរឹបអូស និងសិទ្ធិតតិយជន) នៃក្រមនេះ។

៦-ការរឹបអូសវត្ថុ ឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើស តាមបែបបទកំណត់ដោយ មាត្រា១៧៨ (ការរឹបអូសកម្មសិទ្ធិ ការលក់ ការបំផ្លាញចោលវត្ថុរឹបអូស) និងមាត្រា១៧៩ (ការរឹបអូស និងសិទ្ធិតតិយជន) នៃក្រមនេះ។

៧-ការរឹបអូសផលទុន ឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស តាមបែបបទ កំណត់ដោយមាត្រា១៧៨ (ការរឹបអូសកម្មសិទ្ធិ ការលក់ ការបំផ្លាញចោលវត្ថុរឹបអូស) និងមាត្រា ១៧៩ (ការរឹបអូស និងសិទ្ធិតតិយជន) នៃក្រមនេះ។

៨-ការបិទផ្សាយសេចក្តីសម្រេចផ្ដន្ទាទោស តាមបែបបទកំណត់ដោយមាត្រា១៨០ (ការបិទផ្សាយសេចក្តីសម្រេច) នៃក្រមនេះ។



៩-ការផ្សាយសេចក្តីសម្រេចផ្ដន្ទាទោសនៅក្នុងសារព័ត៌មានសរសេរ ឬការផ្សាយតាម គ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ តាមបែបបទកំណត់ដោយមាត្រា ១៨១ (ការផ្សាយ សេចក្តីសម្រេចតាមមធ្យោបាយទូរគមនាគមន៍សោតទស្សន៍ជាអាទិ៍) នៃក្រមនេះ ។

មាត្រាទី៣-

ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់។

ថ្ងៃ សៅរ៍ ១៣កើត ខែជិស្ឋ ឆ្នាំកោ នព្វស័ក ព.ស. ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៧២៖ ឆ្នាំ ២០១៨

**ក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី**

**ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

លេខ.១៨០២.២៣២

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ

សូមឡាយព្រះហស្តលេខា

នាយករដ្ឋមន្ត្រី

ហត្ថលេខា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ហត្ថលេខា

អង្គ ច័ន្ទ វិជ្ជាណ

លេខ:២៥៧ស.ណ

សំណៅដែលមានកម្លាំងការបែកផ្សាយ

ថ្ងៃពុធ ទី០៤កើត ខែជល្គន ឆ្នាំ កា នព្វស័ក.ព.ស.២៥៦០

រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨

ឯ.អគ្គលេខាធិការរាជរដ្ឋាភិបាល

អគ្គលេខាធិការរាជរដ្ឋាភិបាល



បាទ អេងទួន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៥៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង :

ឯកឧត្តម ជា វ៉េង

ជា

ឧកញ៉ា

ពស. ១៥០២.១៥៤

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨

លេខ: ១៥៤ ស.ណ

សំណៅដែលមានតម្លៃជាការចែកផ្សាយ
ថ្ងៃចន្ទ ៤កើត ១៥ស្តុន ឆ្នាំកា នព្វស័ក ព.ស.២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០២១៨/ ១៥៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង :

អ្នកស្រី ហេង ច័ន្ទឈារី
លោក រ៉េន គី

ជា

ឧកញ៉ា

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ចា.ន.ស. ១៤០២.១៥៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨

លេខ: ២១៦ ស.ណ

សំណៅដែលមានកម្លាំងជាអន្តរាគមន៍

ថ្ងៃច្របាច់: ២១ កើត ខែស្រាព្ទ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/ ១៥៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៥ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំងជាទីប្រឹក្សាឯកឧត្តម **យូ ហុកត្រី** អនុប្រធានទី១ រដ្ឋសភា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា ០២រូប៖

- | | |
|-------------------------------|---------------------------|
| ១- ឯកឧត្តម ម៉ា ជន | មានឋានៈស្មើ រដ្ឋមន្ត្រី |
| ២- ឯកឧត្តម អ៊ូ ម៉ីនរ៉ា | មានឋានៈស្មើ រដ្ឋលេខាធិការ |

មាត្រា ២ : សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

នស.រ. ១៤០២.១៥៥

លេខៈ ២៤៩ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨ **សំណៅដែលមានតម្លៃជាការចែកផ្សាយ**
ថ្ងៃចុះ ០២ កើត ខែជល្គម ឆ្នាំរកា នព្វស័ក ព.ស.២៥៦០

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨
ជូ អគ្គលេខាធិការរាជរដ្ឋាភិបាល
អគ្គលេខាធិការរាជរដ្ឋាភិបាល



ជាន អេងចួន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/ ១៥៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្កើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ទោ** ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ០៣រូប៖

- ១- ឧត្តមសេនីយ៍ត្រី **ជា ចាន់ឱន** អគ្គលេខ ០៤៧៨
- ២- ឧត្តមសេនីយ៍ត្រី **សម សាមុន** អគ្គលេខ ០១៤១៤
- ៣- ឧត្តមសេនីយ៍ត្រី **ឯម ឥសល** អគ្គលេខ ០៣៦៨៥ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ១៥៩ ស.ណ

ព.រ. ១៥០២. ១៥៧

សំណេរដែលមានតម្លៃជាការចែកផ្សាយ

ថ្ងៃអង្គារ ២កើត ១៥ជល្គន ឆ្នាំកា នព្វស័ក ព.ស.២៥៦០

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨



សុខា សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/ ១ ៥៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ ៖ កម្លើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ត្រី** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១៨រូប ៖

- | | | | |
|----|------------|--------------------------|---------------|
| ១- | វរសេនីយ៍ឯក | លេខ ឧស្សាហ៍ | អត្តលេខ ០៣៦០៤ |
| ២- | វរសេនីយ៍ឯក | ឧត្ត មុនីភារាវត្ត | អត្តលេខ ០៥២៩៥ |
| ៣- | វរសេនីយ៍ឯក | ស៊ិន សារិទ្ធ | អត្តលេខ ០៧៤០២ |
| ៤- | វរសេនីយ៍ឯក | ជុំ ម៉ីនធឿន | អត្តលេខ ០៧៤៩៩ |
| ៥- | វរសេនីយ៍ឯក | ជឿម សៅណុល | អត្តលេខ ១៧៥១៤ |
| | វរសេនីយ៍ឯក | ម៉ែន បរិយារាត | អត្តលេខ ៣១២៦៤ |
| | វរសេនីយ៍ឯក | ចឿ ចន្ទ្រៈ | អត្តលេខ ៣៣២២២ |
| | វរសេនីយ៍ឯក | ហុន ទ្រី | អត្តលេខ ៣៦៧៩៧ |



៩- វិសេនីយ័ត	សូ ឌីនស៊ី	អត្តលេខ ៥៣៨០២
១០- វិសេនីយ័ត	វៀល សុភា	អត្តលេខ ៥៦០៦៦
១១- វិសេនីយ័ត	ជិន សីហា	អត្តលេខ ៥៦២០៤
១២- វិសេនីយ័ត	ផាន សុភ័ក្ត្រ	អត្តលេខ ៥៦៣៨១
១៣- វិសេនីយ័ត	ហាយ ធរណ	អត្តលេខ ៥៨០០៨
១៤- វិសេនីយ័ត	អិធម្ម សុភ័ក្ត្រ	អត្តលេខ ៦៥៤៤៥
១៥- វិសេនីយ័ត	យឹម ធុត្តិ	អត្តលេខ ៦៦៧៧៨
១៦- វិសេនីយ័ត	លឹម សុខាភក្តី	អត្តលេខ ៦៧១៤១
១៧- វិសេនីយ័ត	ញ៉ុង សំមេត្តា	អត្តលេខ ៧២០២៨
១៨- វិសេនីយ័ត	ភាគ ធារិត	អត្តលេខ ៧៧៩៩៩ ។

មាត្រា ២ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះ ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

ព.ស. ១៤០២.១៥៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨

លេខ: ១៩៥ ស.ណ

សំណៅដែលមានតម្លៃជាការបែកផ្សាយ

ថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកកានពុស្ស័ក ព.ស. ២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



នាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៥៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ ៖ តម្រើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ទោ** ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១៨រូប ៖

- | | | |
|----|------------------------------------|---------------|
| ១- | ឧត្តមសេនីយ៍ត្រី សន សារឿន | អត្តលេខ ០១០៦៩ |
| ២- | ឧត្តមសេនីយ៍ត្រី ធុន មន្ត្រី | អត្តលេខ ០១១៨២ |
| ៣- | ឧត្តមសេនីយ៍ត្រី ធីប ធុនី | អត្តលេខ ០១៤០១ |
| ៤- | ឧត្តមសេនីយ៍ត្រី ជា សុភាព | អត្តលេខ ០១៤៧៣ |
| | ឧត្តមសេនីយ៍ត្រី នៃ តាកក្សិល | អត្តលេខ ១២៩៥៣ |
| | ឧត្តមសេនីយ៍ត្រី ម៉ាន់ ឈឿន | អត្តលេខ ០៣៨២៣ |
| | ឧត្តមសេនីយ៍ត្រី កុយ ធាល | អត្តលេខ ០៣៨៤០ |



៨-	ឧត្តមសេនីយ៍ត្រី	ហ៊ាន គារា	អគ្គលេខ ០៣៨៧៥
៩-	ឧត្តមសេនីយ៍ត្រី	វ៉ិ ឆន្ទា	អគ្គលេខ ០៤០០៥
១០-	ឧត្តមសេនីយ៍ត្រី	កេរ សំអេង	អគ្គលេខ ០៤៨៥៥
១១-	ឧត្តមសេនីយ៍ត្រី	ប្រញូ សាន	អគ្គលេខ ០៥២៧០
១២-	ឧត្តមសេនីយ៍ត្រី	ឌុក សុភា	អគ្គលេខ ០៥៣៦៦
១៣-	ឧត្តមសេនីយ៍ត្រី	ទួន ពិសិដ្ឋ	អគ្គលេខ ០៦៣៨១
១៤-	ឧត្តមសេនីយ៍ត្រី	លេង ពិឃ្យ	អគ្គលេខ ១១៨៩១
១៥-	ឧត្តមសេនីយ៍ត្រី	គុច គឹមថុច	អគ្គលេខ ៣១៦៣២
១៦-	ឧត្តមសេនីយ៍ត្រី	តុប សេងយូ	អគ្គលេខ ៣១៨៨៦
១៧-	ឧត្តមសេនីយ៍ត្រី	ប៊ែន សុវ៉ាអឌី	អគ្គលេខ ៦១៦៧២
១៨-	ឧត្តមសេនីយ៍ត្រី	ផុន ស៊ីថា	អគ្គលេខ ៦២០៤៣ ។

មាត្រា ២ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

២១ ឆ. ១៤០២. ១៩៩

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨

លេខ: ២០៩ ស.ណ

សំណៅដែលមានតម្លៃជាការបែកចេញ

ថ្ងៃអង្គារ ២កើត ១២ឆ្នាំ ឆ្នាំ កា នព្វស័ក ព.ស.២៥៦០

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/ ១៥៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្កើងឋានន្តរស័ក្តិ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ០៣ រូប ៖

ក- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍នោ ដល់លោកឧត្តមសេនីយ៍ត្រី **ស៊ឹម វិជ្ជា** អគ្គលេខ ៦៨៣០៨

ខ- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី :

១-លោកវរសេនីយ៍ឯក **ជឹម ស៊ី** អគ្គលេខ ០១៩៩៩

២-លោកវរសេនីយ៍ឯក **ប៊ែន ជន្មា** អគ្គលេខ ៤៥៧៣៨ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ១៨៨ ស.ណ

សំណៅដែលមានតម្លៃជាការបែកផ្សាយ

ថ្ងៃអង្គារ ៦កើត ខែជ្រូក ឆ្នាំកា នព្វស័ក ព.ស.២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល

ចាត់លេខ: ១៨០៤.១៦០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨





ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៦០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ផ្តល់ឋានៈមេធាវី ០២ រូប ជាមេធាវីប្រចាំក្រសួងមហាផ្ទៃ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ៖

១- ឯកឧត្តម **ពេជ្រ សុរិយា**

២- ឯកឧត្តម **យ៉ឹម សារី**

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខៈ ២០២ ស.ណ

ព្រះរាជ. ១៤០២. ១៦១

សំណៅដែលមានតម្លៃជាការបែកផ្សាយ

ថ្ងៃអង្គារ ២កើត ខែជ្រូង ឆ្នាំកក្កដា ឆ្នាំសក្ក ព.ស.២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨





ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/ ១៦១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាសីធិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **តាំង ជុចលី** អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីកុមារ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើអគ្គនាយក ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខៈ ១៩៤ ស.ណ

សំណាវដែលមានតម្លៃជាការចែកផ្សាយ

ថ្ងៃអង្គារ ២កើត ខែជលស្ឋ ឆ្នាំកោ ព.ស.២៥៦០

រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល

ច.វ.ល. ១៤០២. ១៦២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨



សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/ ១៦២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រូវឱ្យឯកឧត្តមស័ក្តិលោក **គ្រី ប៊ុនថា** អគ្គលេខ ០០៤៥ ពីឯកឧត្តមស័ក្តិ ឧត្តមអគ្គនាយក ថ្នាក់លេខ៣ មកឯកឧត្តមស័ក្តិ ឧត្តមអគ្គនាយក ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ:២១៤ ស.ណ

សំណេរដែលមានកម្លាំងច្បាប់ប្រកាស

ថ្ងៃពុធ ៧ កើត ខែជុល្ជស័ក ឆ្នាំកក្កដា ព.ស.២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨

អគ្គលេខាធិការក្រសួងមហាផ្ទៃ

ព.ស. ១៤០៤. ១៦៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨





ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/ ១៦៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/០៣០០/១០ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨០៩/៨៣៩ ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០០៩ ស្តីពីលក្ខន្តិកៈ ដោយឡែកក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្កើងឋានន្តរស័ក្តិ និងថ្នាក់ តាមកម្រិតសញ្ញាបត្រ ដល់លោក **ហុក សុភត្ថិ** ពីឋានន្តរស័ក្តិសវនករដើមខ្សែ ថ្នាក់លេខ ១ មកឋានន្តរស័ក្តិសវនករដើមខ្សែពិសេស ថ្នាក់លេខ ៦ ក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម នៃ អាជ្ញាធរសវនកម្មជាតិ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ១៩៩ ស.ណ

ទ.ស. ១៤០២.១៦៤

សំណើដើម្បីឱ្យមានការចែករំលែក
ថ្ងៃអង្គារ ២ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦០
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨



ហុក សុខា



ព្រះរាជក្រឹត្យ

នស/រកត/០២១៨/ ១៦៤

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រូវឱ្យមានន្តរសក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ ៣២ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌ គ្រូបង្រៀនកម្រិតឧត្តម នៅក្រសួងអប់រំ យុវជន និងកីឡា ៖

១- ឯកឧត្តម ឡោ សុជាតិ

ពីឧត្តមមន្ត្រីថ្នាក់លេខ ៣ មកឧត្តមមន្ត្រីថ្នាក់លេខ ២

២- លោក សូផែង ហាស្យដា

ពីឧត្តមមន្ត្រីថ្នាក់លេខ ៥ មកឧត្តមមន្ត្រីថ្នាក់លេខ ៤

លោក ឡែង សាវ៉ាត

ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៥

លោក វ៉ាន់ ឈុន

មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៤

ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៥

មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៤



២១- លោក សយ តា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើងថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមឡើងពិសេស ថ្នាក់លេខ ៦
២២- លោកស្រី ជិន យ៉ាបាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើងថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមឡើងពិសេស ថ្នាក់លេខ ៦
២៣- លោកស្រី ហ៊ុយ ចន្ទ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើងថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមឡើងពិសេស ថ្នាក់លេខ ៦
២៤- លោកស្រី កៅ ចន្ទនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើងថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមឡើងពិសេស ថ្នាក់លេខ ៦
២៥- លោក ឡោ សិទ្ធិវិទ្យា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើងថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមឡើងពិសេស ថ្នាក់លេខ ៦
២៦- លោកស្រី ឌឹម លីនណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើងថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមឡើងពិសេស ថ្នាក់លេខ ៦
២៧- លោកស្រី ឌុច សាណាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើងថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមឡើងពិសេស ថ្នាក់លេខ ៦
២៨- លោក ឡើង នី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើងថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមឡើងពិសេស ថ្នាក់លេខ ៦
២៩- លោកស្រី នាវ៉ា ជារ៉ាស៊ី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើងថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមឡើងពិសេស ថ្នាក់លេខ ៦
៣០- លោក សុខ សំឡើង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើងថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមឡើងពិសេស ថ្នាក់លេខ ៦
៣១- លោក ចាម យុវឡា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើងថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមឡើងពិសេស ថ្នាក់លេខ ៦
៣២- លោកស្រី សោ វិចិត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើងថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមឡើងពិសេស ថ្នាក់លេខ ៦

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក
អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខៈ២២៧ ស.ណ

សំណៅដែលមានតម្លៃជាការបែកផ្សាយ

ថ្ងៃព្រហស្បតិ៍ ៨កើត (១៥) ឆ្នាំ កា ឧស្ស ព.ស.២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨

គេហលេខប្រតិបត្តិការព្រះរាជក្រឹត្យ

៣៧០២.១៤០២.១៤២
ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨

៣/៣

សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៦៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត /០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ : តម្កើងថ្នាក់តាមកម្រិតសញ្ញាប័ត្រ ដល់លោក **ឡាយ ចេងឈៀង** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មក
ឧត្តមមន្ត្រី ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងព័ត៌មាន។

មាត្រា ២ : តម្កើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ ០២ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌ
គ្រូបង្រៀនកម្រិតឧត្តម នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៖

- ១- ឯកឧត្តម **ហែម ចន្ទា** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣ មកឧត្តមមន្ត្រី ថ្នាក់លេខ ២
- ២- លោកស្រី **អ៊ុន ណារ៉ាន់** ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើងសេស ថ្នាក់លេខ ៦
មកគ្រូបង្រៀនកម្រិតឧត្តមដើមឡើងសេស ថ្នាក់លេខ ៥

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

ពស. ១៤០២. ១៦៦

លេខ:២៣៣ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨

សំណៅដែលមានតម្លៃជាការបែកផ្សាយ

ថ្ងៃច្រាបស្បៀតដំណើរការ ១៨ ថ្ងៃ ចន្ទា រកា នព្វស័ក ព.ស.២៥៦០

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨

អគ្គលេខាធិការរងរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៦៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្លាស់ព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស ជាតុបការ

ចំពោះ

លោកជំទាវ ជឿ ស៊ីណា

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ពស. ១៤០៤.១៦៧

លេខ: ២១០ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ **សំណេរដែលមានតម្លៃជាការបែកផ្សាយ**
ថ្ងៃតុជ ៧កើត ១២ស្រា ឆ្នាំ កា នព្វស័ក ព.ស.២៥៦០

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/ ១៦៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជានុ

ឱ្យ

ឆ្លៀតសម្របយល់ មុនីសាវត្ថវ្យា ថ្នាក់ មហាសេនា

ចំពោះ

១-លោក Patrick Seger

២-លោក Jorge Rodrigues

៣-លោក Nathan Parkin

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ចាត់លេខ: ១៤០២.១៦៧

លេខ: ២០៩ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨

សំណើដែលបានតម្កល់ជាភារបែកផ្សាយ

ថ្ងៃចុះកញ្ចប់ក្រសួង ខែ កុម្ភៈ ឆ្នាំ ២០១៨ លេខ ៣៤៦០

រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៦៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជានុ

ឱ!

ត្រៀមឥស្សរិយយស មុនីសារាត្ថន្ទា ថ្នាក់ មហាសេរីឧឡ័

ចំពោះ

លោក តាន់ អេលែន

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

២១.១២.១៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨

លេខ: ២១១ ស.ណ

សំណៅដែលមានអត្ថបទស្នើសុំប្តូរឈ្មោះ

ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨ លេខ ២៤៦០

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/ ១៦៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីឡាន

ចំពោះ

១-លោកជំទាវ YU XIAOXUAN

២-មូលនិធិប្រទេសចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍

(The China Foundation for Peace and Development)

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ចាត់លេខ: ១៤០២.១៧០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨

លេខ: ២១២ ស.ណ

សំណៅវិញ្ញាបនបត្រអំពីការចែកចាយ

ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ ព្រឹក ៩ ព្រលឹក ៩.២៤៦០

រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១៧/០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ទូរ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

លោក តាច កង

ខ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា

១-លោកស្រី ប្រាក់ សាកន

២-លោក ជុំ ធុឡី

៣-លោក ឡាយ សុខេច

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ពស. ១៤០៤. ១៧១

លេខ: ១៩៤ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨

សំណេរដែលមានតម្លៃជាការចែកផ្សាយ

ថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំកកាន ព.ស.២៥៦០

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៨/១០៧/១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជទាន

ឱ្យ

ក-ភ្ញៀវឥស្សរិយយស ព្រះរាជទានាចារ្យកម្ពុជា ថ្នាក់ មហាសេនីយធីតា

- ១- ឯកឧត្តមវេជ្ជបណ្ឌិត **គី ប៊ុនសុ**
២- លោកជំទាវ **ទួន គិរុណ**
៣- លោក **សៀម ឡេង**

ខ-ភ្ញៀវឥស្សរិយយស ព្រះរាជទានាចារ្យកម្ពុជា ថ្នាក់ មហាសេនា

- ១- លោកជំទាវ **លាង ញឹម**
២- លោក **ថោង ផល្លារឿ**
៣- វរសេនីយ៍ឯក **ប៊ែន ធីប្រសុន** អត្តលេខ ២៥៧៨៤
៤- វរសេនីយ៍ទោ **ថេង សុខដ៏** អត្តលេខ ៥៧៨៨៣

គ-ភ្ញៀវឥស្សរិយយស ព្រះរាជទានាចារ្យកម្ពុជា ថ្នាក់ ធិបតី

- ១- លោក **សោម អុក**
២- លោកស្រី **គឹម ឈុនធីន**

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ២០០ ស.ណ

សំណេរដែលមានតម្លៃជាការចែករំលែក

ថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំកក្កដា ព.ស.២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល

ចា.ល. ១៥០២. ១០៧/២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨





ក្រុមប្រឹក្សាធម្មនុញ្ញ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សំណុំរឿង

លេខ : ៣៥១/០០២/២០១៨

ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨

សេចក្តីសម្រេច

លេខ : ១៩៣/០០១/២០១៨ កបធ.ច

ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨

ក្រុមប្រឹក្សាធម្មនុញ្ញ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨ ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញលិខិតលេខ ០៨៤ រ.ស. ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ របស់សម្តេចអគ្គមហាេញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា ស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ និងព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ ដោយឥត


(Signature)

កែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំលើកទី១១ នីតិកាលទី៣ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលលិខិតខាងលើនេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១០ និង២៧ នាទី

**ក្រោយពីបានស្តាប់របាយការណ៍របស់សមាជិករាយការណ៍
ក្រោយពីបានពិភាក្សាត្រឹមត្រូវតាមច្បាប់ហើយ**

- យល់ឃើញថា រដ្ឋសភា និងព្រឹទ្ធសភាបានអនុវត្តត្រឹមត្រូវតាមបែបបទដែលមានចែងក្នុង មាត្រា ១១៣ ថ្មី នៃរដ្ឋធម្មនុញ្ញ ក្នុងការពិនិត្យ និងអនុម័តច្បាប់ស្តីពីវិសោធនកម្ម មាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- យល់ឃើញថា សំណើរបស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា ស្រប តាមមាត្រា ១៤០ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ១៦ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តី ពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ដូច្នេះ ក្រុមប្រឹក្សាធម្មនុញ្ញអាចទទួល យកសំណើសុំពិនិត្យធម្មនុញ្ញភាពនៃច្បាប់នេះ មកពិនិត្យបាន
- យល់ឃើញថា ទម្រង់នៃការតាក់តែង និង ការអនុម័តច្បាប់ស្តីពីវិសោធនកម្ម មាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ស្របនឹងរដ្ឋធម្មនុញ្ញ
- យល់ឃើញថា ច្បាប់ស្តីពីវិសោធនកម្ម មាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ មានចំនួន ពីរមាត្រា និងមានខ្លឹមសារដូចខាងក្រោម៖

មាត្រាមួយ.-ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែល ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុម



ប្រឹក្សាធម្មនុញ្ញ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ត្រូវបានធ្វើវិសោធនកម្មដូចតទៅ ៖

- មាត្រា ២៦.១.- ថ្មី ២៦.២.- ថ្មី ២៦.៣.- ថ្មី ២៦.៤.- ថ្មី ២៦.៥.- ថ្មី ២៦.៦.- ថ្មី ២៦.៧.- ថ្មី មាត្រា ២៧.- ថ្មី (ពីរ) មាត្រា ២៨.- ថ្មី មាត្រា ៣១.- ថ្មី និង មាត្រា ៣២.- ថ្មី។

មាត្រា ៣១.- ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។

- យល់ឃើញថា **មាត្រា ២៦** នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា ២៦ មាត្រា ២៧ថ្មី មាត្រា ២៨ មាត្រា ៣១ និងមាត្រា ៣២ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានធ្វើវិសោធនកម្មលើ ០៥ មាត្រា ដូចខាងក្រោម ៖

• មាត្រា ២៦ ត្រូវបានធ្វើវិសោធនកម្មទៅជា ៖

- + មាត្រា ២៦.១.- ថ្មី ចែងពី ការពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ាជាលាយលក្ខណ៍អក្សររបស់គណបក្សនយោបាយ ឬរបស់បេក្ខជន ចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលសម្រេចបដិសេធបេក្ខភាព ឬបញ្ជីរាយនាមបេក្ខជនរបស់ខ្លួន។ រយៈពេលដាក់ពាក្យបណ្តឹង និងរយៈពេលដោះស្រាយ។
- + មាត្រា ២៦.២.- ថ្មី ចែងពី ការពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ាជាលាយលក្ខណ៍អក្សររបស់បុគ្គល ឬតំណាង ចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបដិសេធបណ្តឹងតវ៉ាសុំចុះឈ្មោះបោះឆ្នោតរបស់ខ្លួន។ រយៈពេលដាក់ពាក្យបណ្តឹង និងរយៈពេលដោះស្រាយ ។
- + មាត្រា ២៦.៣.- ថ្មី ចែងពី ការពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ា ឬជំទាស់ជាលាយលក្ខណ៍អក្សររបស់បុគ្គល ឬតំណាង ចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលសម្រេចបដិសេធការតវ៉ាអំពីការបាត់បង់ឈ្មោះ ឬលើការជំទាស់អំពីការចុះឈ្មោះ ឬការរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃបុគ្គលម្នាក់ដែលមានលក្ខណៈមិនត្រឹមត្រូវតាមលក្ខខណ្ឌ នៃច្បាប់បោះឆ្នោត។ រយៈពេលដាក់ពាក្យបណ្តឹង និងរយៈពេលដោះស្រាយ ។



+ មាត្រា ២៦.៤.- ថ្មី ចែងពី ការពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ាដោយផ្ទាល់ជា លាយលក្ខណ៍អក្សររបស់គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោត ចំពោះលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន។ រយៈពេលដាក់ពាក្យបណ្តឹង និង រយៈពេលដោះស្រាយ ។

+ មាត្រា ២៦.៥.- ថ្មី ចែងពី ការពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ាជាលាយលក្ខណ៍អក្សរ របស់បុគ្គល ឬគណបក្សនយោបាយ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ដែលសម្រេចបដិសេធបណ្តឹងតវ៉ាអំពីលទ្ធផលបោះឆ្នោត បណ្តោះអាសន្នរបស់ខ្លួន។ រយៈពេលដាក់ពាក្យបណ្តឹង និងរយៈពេលដោះស្រាយ។

+ មាត្រា ២៦.៦.- ថ្មី ចែងពី ការពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ាជាលាយលក្ខណ៍- អក្សររបស់បុគ្គល ដែលទទួលរងឥទ្ធិពលដោយផ្ទាល់ពីសេចក្តីសម្រេចរបស់គណៈ- កម្មាធិការជាតិរៀបចំការបោះឆ្នោត ដូចមានចែងក្នុងជំពូកទី១០ (ទោសប្បញ្ញត្តិ) នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងជំពូកទី១០ (ទោសប្បញ្ញត្តិ) នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ រយៈពេលដាក់ពាក្យ បណ្តឹង និងរយៈពេលដោះស្រាយ ។

+ មាត្រា ២៦.៧.- ថ្មី ចែងពី ការពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់ ផ្សេងទៀត ដែលបទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កំណត់ថាជា សមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ។

មាត្រា ២៦.១.- ថ្មី ២៦.២.- ថ្មី ២៦.៣.- ថ្មី ២៦.៤.- ថ្មី ២៦.៥.- ថ្មី ២៦.៦.- ថ្មី ២៦.៧.- ថ្មី នេះ ស្របតាមស្មារតីកថាខណ្ឌទី២ នៃមាត្រា ១៣៦ ថ្មី និង មាត្រា ១៤៤ ថ្មី នៃរដ្ឋធម្មនុញ្ញ ។

• មាត្រា ២៧.- ថ្មី ត្រូវបានធ្វើវិសោធនកម្មទៅជាមាត្រា ២៧.- ថ្មី (ពីរ) ចែងពី លក្ខខណ្ឌ បែបបទនៃការដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ។

មាត្រា ២៧.- ថ្មី (ពីរ) នេះ ស្របតាមស្មារតីកថាខណ្ឌទី២ នៃមាត្រា ១៣៦ ថ្មី និង មាត្រា ១៤៤ ថ្មី នៃរដ្ឋធម្មនុញ្ញ។



- មាត្រា ២៨ ត្រូវបានធ្វើវិសោធនកម្មទៅជាមាត្រា ២៨-ថ្មី ចែងពី ហេតុផលនៃការសម្រេចលើកបណ្តឹងចោល និងនីតិវិធីនៃការពិនិត្យ និងសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ។

មាត្រា ២៨-ថ្មី នេះ ស្របតាមស្មារតីកថាខណ្ឌទី២ នៃមាត្រា ១៣៦ ថ្មី និង មាត្រា ១៤៤ ថ្មី នៃរដ្ឋធម្មនុញ្ញ ។

- មាត្រា ៣១ ត្រូវបានធ្វើវិសោធនកម្មទៅជាមាត្រា ៣១-ថ្មី ចែងពី ការប្រគល់សិទ្ធិឱ្យក្រុម នៃក្រុមប្រឹក្សាធម្មនុញ្ញ និងចំណាត់ការរបស់ក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញ ។

មាត្រា ៣១-ថ្មី នេះ ស្របតាមស្មារតីកថាខណ្ឌទី២ នៃមាត្រា ១៣៦ ថ្មី និង មាត្រា ១៤៤ ថ្មី នៃរដ្ឋធម្មនុញ្ញ ។

- មាត្រា ៣២ ត្រូវបានធ្វើវិសោធនកម្មទៅជាមាត្រា ៣២-ថ្មី ចែងពី លទ្ធផលនៃការស៊ើបអង្កេត ព្រមទាំងយោបល់របស់ក្រុម ជូនក្រុមប្រឹក្សាធម្មនុញ្ញ ។

មាត្រា ៣២-ថ្មី នេះ ស្របតាមស្មារតីកថាខណ្ឌទី២ នៃមាត្រា ១៣៦ ថ្មី និង មាត្រា ១៤៤ ថ្មី នៃរដ្ឋធម្មនុញ្ញ ។

-យល់ឃើញថា **មាត្រាមួយ** នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា ២៦ មាត្រា ២៧ថ្មី មាត្រា ២៨ មាត្រា ៣១ និងមាត្រា ៣២ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ

-យល់ឃើញថា **មាត្រាពីរ** ដែលចែងថាច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់ ស្របតាមមាត្រា ៩៣-ថ្មី នៃរដ្ឋធម្មនុញ្ញ

-យល់ឃើញថា គ្រប់បទប្បញ្ញត្តិទាំងអស់នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា ២៦ មាត្រា ២៧ថ្មី មាត្រា ២៨ មាត្រា ៣១ និងមាត្រា ៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ

សង្ខេប

មាត្រា ១- ច្បាប់ស្តីពីវិសោធនកម្ម មាត្រា ២៦ មាត្រា ២៧ថ្មី មាត្រា ២៨ មាត្រា ៣១ និង មាត្រា ៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែល



រដ្ឋសភាបានអនុម័ត នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាជា
វិសាមញ្ញ នីតិកាលទី៥ និងព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង
លើទម្រង់ និងគតិច្បាប់ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំ
លើកទី១១ នីតិកាលទី៣ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានប្រកាសថា ស្របនឹង
រដ្ឋធម្មនុញ្ញ។

មាត្រា ២. សេចក្តីសម្រេចនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំ
ពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមាន
អានុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះ
ផ្សាយក្នុងរាជកិច្ច ។ ៣៤^{២២} ៣

ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨

ជ. ក្រុមប្រឹក្សាធម្មនុញ្ញ



អ៊ឹម ឈុនស៊ីម



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

• អនុក្រឹត្យ •

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៣ អនក្រ.បក

អនុក្រឹត្យ
ស្តីពី

ការកាត់ផ្តាច់ទំហំ ១១,៥០ ហិកតា (ដប់មួយហិកតា និងបាសិបអា) ចេញពី
តំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២៩៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២០៨/០០៧ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
- បានឃើញអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ ១៨៧ អនក្រ.បក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការបង្កើតតំបន់អភិរក្សទឹកសាបបឹងព្រែកទប់
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សម្រេច

មាត្រា ១.-

ត្រូវកាត់ផ្តាច់ទំហំ ១១,៥០ ហិកតា (ដប់មួយហិកតា និងបាសិបអា) ចេញពីតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលត្រូវបានបង្កើតឡើង

តាមរយៈអនុក្រឹត្យលេខ ១៨៧ អនក្រ.បក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយរក្សាទុកផ្ទៃដីទំហំ ៤,៨០ហិកតា (បួនហិកតា និងប៉ែតសិបអា) ជាតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ស្ថិតក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដូចមានផែនទី និងនិយាមកា(Datum: WGS1984 Zone 48N) ភ្ជាប់ជាឧបសម្ព័ន្ធ។

មាត្រា២.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃសុក្រ ៥ រោច ខែ២ស្រា ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា
រដ្ឋមន្ត្រីក្រសួងបរិស្ថាន


នាយ សំរេង

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ២៤ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

មុននីតិសម្បទា និងការជ្រះបញ្ជីក្នុងវិស័យមូលបត្រ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៧/០៣១ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីក្ស័យធន
- បានឃើញអនុក្រឹត្យលេខ៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ៥៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០៩ ស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

**សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ**

មាត្រា ១ .-

អនុក្រឹត្យនេះមានគោលបំណងធានាការគ្រប់គ្រងបុរេនីតិសម្បទា និងការជម្រះបញ្ជីក្នុងវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មាត្រា ២ .-

អនុក្រឹត្យនេះមានគោលដៅកំណត់អំពីបែបបទ នីតិវិធីក្នុងការធ្វើបុរេនីតិសម្បទា និងការជម្រះបញ្ជីក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាត ឬការទទួលស្គាល់ពីគណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក.) និងបុគ្គលបោះផ្សាយលក់មូលបត្រជាសាធារណៈ ដែលមាន ឬអាចមានបញ្ហាផ្នែកហិរញ្ញវត្ថុដើម្បី៖

- បង្ការពីការក្លែងបន្លំ តាមរយៈការធ្វើបុរេនីតិសម្បទា
- បង្កើន និងរក្សាទុកចិត្តក្នុងទីផ្សារមូលបត្រ តាមរយៈការការពារសុវត្ថិភាពទ្រព្យសកម្មរបស់អ្នកវិនិយោគ ដោយការជម្រះបញ្ជីឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព
- ផ្តល់ក្របខ័ណ្ឌគតិយុត្តឱ្យ គ.ម.ក. ធ្វើសហប្រតិបត្តិការជាមួយបញ្ញត្តិករពាក់ព័ន្ធ ចំពោះបុគ្គលបោះផ្សាយដែលមានប្រតិបត្តិការអាជីវកម្មស្ថិតក្រោមបញ្ញត្តិករដាច់ដោយឡែក ដើម្បីធ្វើបុរេនីតិសម្បទា និងជម្រះបញ្ជី។

មាត្រា ៣ .-

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាត ឬការទទួលស្គាល់ពី គ.ម.ក. និងបុគ្គលបោះផ្សាយលក់មូលបត្រជាសាធារណៈនៅព្រះរាជាណាចក្រកម្ពុជា។

មាត្រា ៤ .-

និយមន័យនៃពាក្យបច្ចេកទេសដែលប្រើប្រាស់នៅក្នុងអនុក្រឹត្យនេះ ត្រូវបានកំណត់ក្នុងសទ្ទានុក្រមដែលជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

**ជំពូកទី២
ការបើកនីតិវិធីបុរេនីតិសម្បទា**

មាត្រា ៥ .-

អ្នកគ្រប់គ្រង ឬភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនចំនួនច្រើន ឬបុគ្គលផ្សេងទៀតដូចមានចែងនៅក្នុងលក្ខន្តិកៈរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ត្រូវស្នើសុំទៅ គ.ម.ក. ដើម្បីបើកនីតិវិធីបុរេនីតិសម្បទា ក្នុងករណីដែលក្រុមហ៊ុន ឬបុគ្គលបោះផ្សាយមាន ឬអាចមានបញ្ហាហិរញ្ញវត្ថុ ដូចខាងក្រោម៖

- ក- ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយអាចស្ថិតក្នុងស្ថានភាពមិនអាចមានលទ្ធភាពក្នុងការបំពេញតាមលក្ខខណ្ឌមូលធនអប្បបរមាដូចកំណត់ដោយ គ.ម.ក. ។
- ខ- ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយពិនិត្យឃើញថាហានិភ័យដែលមានចែងក្នុងផែនការគ្រប់គ្រងហានិភ័យដែលតម្រូវដោយ គ.ម.ក. ឬហានិភ័យផ្សេងទៀត អាចកើតឡើងជាក់ស្តែងចំពោះក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ- ៨

ផ្សាយ ឬក្រុមហ៊ុន ឬបុគ្គលបោះផ្សាយអាចប្រឈមនឹងហានិភ័យដែលបណ្តាលឱ្យក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ត្រូវជួបប្រទះ ឬអាចជួបប្រទះបញ្ហាផ្នែកហិរញ្ញវត្ថុ។

គ- ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយពិនិត្យឃើញថា ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយអាចនឹងក្លាយជាអសា- ធនិយ។

ឃ- ស្ថានភាពផ្សេងទៀតដែលកំណត់ដោយ **គ.ម.ក.**។

មាត្រា ៦ .-

សំណើសុំបើកនីតិវិធីបុននីតិសម្បទា ត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងត្រូវចុះហត្ថលេខាដោយបុគ្គល ដាក់ពាក្យស្នើសុំ ព្រមទាំងត្រូវបញ្ជាក់នូវព័ត៌មានដូចខាងក្រោម៖

ក- នាមករណ៍ និងអាសយដ្ឋានរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ

ខ- ឈ្មោះ ឬនាមករណ៍ និងអាសយដ្ឋានអ្នកស្នើសុំ

គ- មូលហេតុដូចមានចែងក្នុងមាត្រា ៥ នៃអនុក្រឹត្យនេះ ព្រមទាំងភ្ជាប់មកជាមួយនូវសេចក្តីបញ្ជាក់ ភស្តុតាង និងឯកសារពាក់ព័ន្ធផ្សេងៗតាមការចាំបាច់។

មាត្រា ៧ .-

ករណី **គ.ម.ក.** យល់ឃើញថាក្រុមហ៊ុន ឬបុគ្គលបោះផ្សាយមាន ឬអាចជួបប្រទះបញ្ហាហិរញ្ញវត្ថុ ដូចមានកំណត់ក្នុងមាត្រា ៥ នៃអនុក្រឹត្យនេះ អគ្គនាយកនៃ **គ.ម.ក.** អាចប្រកាសបើកនីតិវិធីបុននីតិសម្បទា ដោយផ្ទាល់ ឬតាមការស្នើសុំរបស់អ្នកគ្រប់គ្រង ឬភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនចំនួនច្រើន ឬបុគ្គល ផ្សេងទៀតដូចមានចែងក្នុងលក្ខន្តិកៈរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ។

មាត្រា ៨ .-

អគ្គនាយកនៃ **គ.ម.ក.** អាចតែងតាំងអភិបាលបណ្តោះអាសន្នដោយផ្ទាល់ ឬតាមរយៈសំណើរបស់ ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ដើម្បីអនុវត្តនីតិវិធីបុននីតិសម្បទា។

អភិបាលបណ្តោះអាសន្នត្រូវជ្រើសរើសចេញពីបញ្ជីឈ្មោះអភិបាលបណ្តោះអាសន្ន និងអ្នកជម្រះបញ្ជី ដែលទទួលស្គាល់ពី **គ.ម.ក.**។ លក្ខខណ្ឌគុណវុឌ្ឍិ និងក្រមសីលធម៌វិជ្ជាជីវៈរបស់អភិបាលបណ្តោះអាសន្ន និងអ្នកជម្រះបញ្ជី ត្រូវកំណត់ដោយ **គ.ម.ក.**។

ចំពោះក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ការតែងតាំងអភិបាលបណ្តោះអាសន្ន ត្រូវសហការជាមួយបញ្ញត្តិករ ពាក់ព័ន្ធ សម្រាប់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយដែលមានប្រតិបត្តិការអាជីវកម្មស្ថិតក្រោមបញ្ញត្តិករដាច់ដោយ ឡែក។

មាត្រា ៩ .-

អភិបាលបណ្តោះអាសន្នមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

១- រៀបចំផែនការបុននីតិសម្បទា

២- អនុវត្តផែនការបុននីតិសម្បទា

៣- រៀបចំរបាយការណ៍វាយតម្លៃថាក្រុមហ៊ុន ឬបុគ្គលបោះផ្សាយសាធនិយ អាចសាធនិយ ឬអសាធន- ិយ។

អភិបាលបណ្តោះអាសន្នត្រូវបំពេញតួនាទី និងភារកិច្ចក្នុងរយៈពេល ៣(បី) ខែ ហើយក្នុងករណីចាំបាច់ អាចត្រូវបានពន្យារពេល ៣ (បី) ខែទៀត ដោយមានការអនុញ្ញាតពីអគ្គនាយកនៃ **គ.ម.ក.** ។

មាត្រា ១០ .-

តាមការណែនាំ និងការតាមដានត្រួតពិនិត្យរបស់អគ្គនាយកនៃ **គ.ម.ក.** អភិបាលបណ្តោះអាសន្នមាន សិទ្ធិអំណាចដូចខាងក្រោម៖

១- បញ្ឈប់ និង/ឬដាក់ជំនួសនូវបុគ្គលិកជាន់ខ្ពស់ និងអភិបាល និងត្រូវយកប្រាក់ ឬលាភការដែល ទទួលបានលើសពីទំហំការងាររបស់បុគ្គលទាំងនោះមកវិញ។

២- ចាត់វិធានការគ្រប់គ្រង និងចាត់ចែងក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ដើម្បីសង្គ្រោះធុរកិច្ចក្រុមហ៊ុន ឬបុគ្គលបោះផ្សាយទាំងមូល ឬមួយផ្នែក សំដៅធ្វើឱ្យក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ មានដំណើរការអាជីវកម្មជា ប្រក្រតីឡើងវិញប្រកបដោយនិរន្តរភាព។

៣- ដាក់ឱ្យធ្វើរាល់ប្រតិបត្តិការរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយតាមគ្រប់រូបភាព រួមបញ្ចូលទាំងការ បញ្ឈប់កិច្ចសន្យា ការបន្តកិច្ចសន្យា ការផ្ទេរកិច្ចសន្យា ការទិញ ឬលក់ទ្រព្យសម្បត្តិ ការគ្រប់គ្រងបំណុល ការកាត់ បន្ថយប្រតិបត្តិការធុរកិច្ច និងចាត់វិធានការចាំបាច់នានា ដើម្បីរៀបចំក្រុមហ៊ុន ឬបុគ្គលបោះផ្សាយឡើងវិញ។

៤- ធានានិរន្តរភាពសេវាកម្ម និងមុខងារចាំបាច់ ដោយតម្រូវឱ្យក្រុមហ៊ុនផ្សេងទៀត ដែលស្ថិតក្នុង សម្ព័ន្ធក្រុមហ៊ុនតែមួយ ឬក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀត បន្តផ្តល់សេវាកម្មមានស្រាប់ទៅឱ្យក្រុមហ៊ុន ឬបុគ្គល បោះផ្សាយដែលកំពុងស្ថិតនៅក្នុងនីតិវិធីបុននីតិសម្បទា ឬធានាថាក្រុមហ៊ុន ឬបុគ្គលបោះផ្សាយដែលកំពុង ស្ថិតក្នុងនីតិវិធីបុននីតិសម្បទា អាចផ្តល់សេវាកម្មជាបណ្តោះអាសន្ន ឬធ្វើលទ្ធកម្មសេវាកម្មចាំបាច់ផ្សេងទៀត ពីបុគ្គលដែលមិនធ្លាប់មានទំនាក់ទំនងអាជីវកម្មជាមួយកន្លងមក។

៥- រំលាយក្រុមហ៊ុនបញ្ចូលគ្នា ទិញ លក់ប្រតិបត្តិការធុរកិច្ចជាសារវន្ត បំពេញដើមទុន ឬចាត់វិធាន ការផ្សេងទៀត ដើម្បីរៀបចំក្រុមហ៊ុន ឬបុគ្គលបោះផ្សាយឡើងវិញ និងចាត់ចែងធុរកិច្ច ឬទ្រព្យសកម្ម និង ទ្រព្យអកម្មរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ។

៦- ផ្ទេរ ឬលក់ទ្រព្យសកម្ម និងទ្រព្យអកម្ម រួមទាំងសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់ផ្សេងទៀត ដោយ មិនតម្រូវឱ្យមានការយល់ព្រមជាមុនពីភាគីពាក់ព័ន្ធណាមួយឡើយ។

៧- ពន្យារពេលជាបណ្តោះអាសន្ននូវការអនុវត្តសិទ្ធិបញ្ឈប់កិច្ចសន្យា ឬកិច្ចព្រមព្រៀងផ្សេងៗ ដែល អាចកើតឡើងដោយសារក្រុមហ៊ុន ឬបុគ្គលបោះផ្សាយកំពុងស្ថិតក្នុងនីតិវិធីបុននីតិសម្បទា ឬដោយសារការ ប្រើប្រាស់សិទ្ធិអំណាចក្នុងនីតិវិធីបុននីតិសម្បទា។

៨- កំណត់អំឡុងពេលផ្អាកការសងបំណុលទៅអតិថិជន និងម្ចាស់បំណុលគ្មានកិច្ចធានា លើកលែង តែការទូទាត់សង និងការផ្ទេរទ្រព្យសម្បត្តិទៅសមាគមភាគីកណ្តាល ដែលការទូទាត់ទាំងនោះកំពុងស្ថិតក្នុងប្រព័ន្ធ ជាត់ទាត់ និងទូទាត់ និងផ្អាកម្ចាស់បំណុលក្នុងការទាមទារទ្រព្យសកម្មពីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ និងពី កិច្ចព្រមព្រៀងប្រាតិភោគនានា។

៩- ករណីចាំបាច់ ត្រូវផ្អាក ឬកាត់បន្ថយប្រតិបត្តិការធុរកិច្ចមួយផ្នែករបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ និងទូទាត់សងបំណុលទៅឱ្យម្ចាស់បំណុលបុរិមមានកិច្ចធានា។

១០- ប្តឹងទាមទារបំណុលពីកូនបំណុលរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ។

១១- ប្រមូលព័ត៌មាន ពិនិត្យ និងតម្រូវឱ្យផ្តល់នូវរាល់បញ្ជី និងកំណត់ត្រា ព្រមទាំងឯកសារពាក់ព័ន្ធ ទាំងអស់របស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ។

១២- អាចមានសិទ្ធិអំណាចផ្សេងទៀតតាមការកំណត់ដោយ **គ.ម.ក.**។

ជំពូកទី៣

អនុក្រឹត្យនៃការបើកនីតិវិធីបុននីតិសម្បទា

ផ្នែកទី១

ដំណើរការនៃការធ្វើបុននីតិសម្បទា

មាត្រា១១ .-

អភិបាលបណ្តោះអាសន្ន ត្រូវរៀបចំផែនការបុននីតិសម្បទា ដោយត្រូវចែងអំពីលទ្ធភាពទទួលបាន ជោគជ័យនៃយុទ្ធសាស្ត្របុននីតិសម្បទាក្នុងបរិបទនៃមុខងារ និងតួនាទី ប្រតិបត្តិការ រចនាសម្ព័ន្ធ និងហិរញ្ញ- វត្ថុរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ។

ផែនការបុននីតិសម្បទាត្រូវចែងផងដែរអំពី៖

១- ព័ត៌មានពិស្តាររបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ រួមទាំងទ្រព្យសកម្ម និងទ្រព្យអកម្ម។

២- ឈ្មោះ និងអាសយដ្ឋានទំនាក់ទំនងរបស់ម្ចាស់បំណុល។

៣- បញ្ជាក់ថាតើសិទ្ធិលើបំណុលនោះជាសិទ្ធិលើបំណុលមានកិច្ចធានា ឬមិនមានកិច្ចធានា និងឥណ- ប្រតិទាននៃសិទ្ធិលើបំណុល។

៤- ព័ត៌មានផ្សេងទៀតតាមការចាំបាច់ និង/ឬតាមការណែនាំរបស់អគ្គនាយកនៃ **គ.ម.ក.**។

អភិបាលបណ្តោះអាសន្ន ត្រូវរៀបចំផែនការបុននីតិសម្បទាឱ្យបានចប់សព្វគ្រប់ ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទតែងតាំង ហើយត្រូវដាក់ជូន **គ.ម.ក.** និងក្រុមហ៊ុន ឬបុគ្គលបោះ- ផ្សាយភ្លាម។

ករណីអគ្គនាយកនៃ **គ.ម.ក.** ពិនិត្យឃើញថា ផែនការបុននីតិសម្បទាមិនមានលក្ខណៈសមស្រប អគ្គនាយកនៃ **គ.ម.ក.** អាចណែនាំអភិបាលបណ្តោះអាសន្នឱ្យពិនិត្យ និងរៀបចំឡើងវិញ ឬតែងតាំងអភិបាល បណ្តោះអាសន្នថ្មីជំនួសឱ្យបានឆាប់បំផុត។

មាត្រា១២ .-

ករណីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយកំពុងស្ថិតនៅក្នុងនីតិវិធីបុននីតិសម្បទា រាល់ឯកសារទាំងអស់ដែល ចេញដោយ ឬចេញក្នុងនាមក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ អភិបាលបណ្តោះអាសន្ន ក្រុមហ៊ុន ឬបុគ្គល បោះផ្សាយ ត្រូវចែងនូវឈ្មោះ និងតួនាទីជាអភិបាលបណ្តោះអាសន្ន ព្រមទាំងសេចក្តីបញ្ជាក់ដូចខាងក្រោម៖

១- រាល់កិច្ចការផ្ទុកកិច្ច និងទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ កំពុងស្ថិតនៅ ក្រោមការគ្រប់គ្រង និងចាត់ចែងដោយអភិបាលបណ្តោះអាសន្ន។

២- ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយកំពុងស្ថិតនៅក្រោមការណែនាំរបស់ **គ.ម.ក.** ឱ្យមានការផ្អាកសង បំណុលជាបណ្តោះអាសន្ន ប្រសិនបើមាន

ដើម្បីការពារផលប្រយោជន៍របស់អ្នកវិនិយោគ និងដើម្បីធានានូវទំនុកចិត្តទីផ្សារ អគ្គនាយកនៃ **គ.ម.ក.** អាចណែនាំឱ្យក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ មិនអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងកថាខណ្ឌទី១ នៃ មាត្រានេះ។

មាត្រា១៣ .-

លើកលែងតែមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីអគ្គនាយកនៃ **គ.ម.ក.** ក្នុងអំឡុងពេលអនុវត្ត តាមការណែនាំឱ្យមានការផ្អាកសងបំណុលជាបណ្តោះអាសន្ន ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយដែលកំពុងស្ថិតនៅ ក្រោមនីតិវិធីបុននីតិសម្បទា មិនត្រូវបានទទួលរង៖

- ១- ការវិលាយ ឬការជម្រះបញ្ជីដោយសេចក្តីសម្រេចរបស់មហាសន្និបាតភាគហ៊ុនិក។
- ២- ការជម្រះបញ្ជីតាមសេចក្តីសម្រេចណាមួយ។
- ៣- ការចាត់វិធានការដែលបង្កើត ឬបង្ខំឱ្យអនុវត្តឯកសិទ្ធិ ឬប្រាតិភោគណាមួយចំពោះទ្រព្យសម្បត្តិ របស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ដោយបុគ្គលណាមួយ។

៤- ចំណាត់ការផ្លូវច្បាប់ណាមួយ រួមទាំងការបើកសំណុំរឿងរឿងធន ឬការអនុវត្តសេចក្តីសម្រេច ផ្សេងៗ ឬការរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ។ ចំពោះចំណាត់ការផ្លូវច្បាប់របស់តុលាការ អភិបាលបណ្តោះអាសន្នត្រូវស្នើសុំទៅតុលាការឱ្យព្យួរបណ្តឹង ឬផ្អាកការអនុវត្តសេចក្តីសម្រេចនោះរហូតដល់ ការបញ្ចប់នីតិវិធីបុននីតិសម្បទា និងការជម្រះបញ្ជី។

ក្នុងករណីដែល **គ.ម.ក.** ណែនាំឱ្យផ្អាកសងបំណុលជាបណ្តោះអាសន្ន សេចក្តីណែនាំនេះត្រូវផ្សព្វ- ផ្សាយជាសាធារណៈ លើកលែងតែអគ្គនាយកនៃ **គ.ម.ក.** យល់ឃើញថា ការផ្សព្វផ្សាយនេះអាចមានឥទ្ធិពល អវិជ្ជមានដល់ភាពជោគជ័យនៃការធ្វើបុននីតិសម្បទា។ ប្រសិនបើសេចក្តីណែនាំនេះមិនត្រូវបានផ្សព្វផ្សាយជា សាធារណៈ អភិបាលបណ្តោះអាសន្នត្រូវជូនដំណឹងអំពីសេចក្តីណែនាំនេះ ដល់ម្ចាស់បំណុលរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយដោយបញ្ជាក់នូវប្រភេទ និងរយៈពេលនៃការផ្អាកសងបំណុលជាបណ្តោះអាសន្ននេះ។

មាត្រា១៤ .-

ប្រសិនបើអភិបាលបណ្តោះអាសន្នមិនអាចបញ្ចប់ការអនុវត្តផែនការបុននីតិសម្បទាបានក្នុងរយៈពេល ៣ (បី) ខែ អគ្គនាយកនៃ **គ.ម.ក.** អាចកំណត់ថា ការធ្វើបុននីតិសម្បទាមិនអាចប្រព្រឹត្តទៅបាន ហើយអាច ណែនាំអភិបាលបណ្តោះអាសន្នឱ្យទូទាត់ ឬផ្ទេរភ្នាក់ងារទ្រព្យសម្បត្តិរបស់អ្នកវិនិយោគសាធារណៈដែលកាន់កាប់ ដោយក្រុមហ៊ុន ឬបុគ្គលបោះផ្សាយប្រសិនបើមាន ទៅក្រុមហ៊ុនផ្សេងទៀត ឬអ្នកវិនិយោគសាធារណៈ ។

មាត្រា១៥ .-

ក្នុងករណីដែលអគ្គនាយកនៃ **គ.ម.ក.** ពិនិត្យឃើញថា អភិបាលបណ្តោះអាសន្នមិនបានបំពេញ ការងារតាមកាលបរិច្ឆេទកំណត់ ឬតាមការណែនាំរបស់អគ្គនាយកនៃ **គ.ម.ក.** អគ្គនាយកនៃ **គ.ម.ក.** អាច៖

- ១- ដកអភិបាលបណ្តោះអាសន្ននោះចេញ និងតែងតាំងអភិបាលបណ្តោះអាសន្នថ្មីជំនួស ឬ
- ២- ដកអភិបាលបណ្តោះអាសន្ននោះចេញ ដោយសម្រេចមិនតែងតាំងអភិបាលបណ្តោះអាសន្នថ្មី

ជំនួស។

ក្នុងករណីដែលអគ្គនាយកនៃ **គ.ម.ក.** សម្រេចមិនតែងតាំងអភិបាលបណ្តោះអាសន្នថ្មីជំនួស
អគ្គនាយកនៃ **គ.ម.ក.** អាចណែនាំក្រុមហ៊ុន ឬបុគ្គលបោះផ្សាយឱ្យទូទាត់ ឬផ្ទេរភ្នាក់ងារទ្រព្យសម្បត្តិរបស់អ្នក
វិនិយោគសាធារណៈដែលកាន់កាប់ដោយក្រុមហ៊ុន ឬបុគ្គលបោះផ្សាយប្រសិនបើមាន ទៅក្រុមហ៊ុនផ្សេងទៀត
ឬអ្នកវិនិយោគសាធារណៈ ហើយសម្រេចឱ្យជម្រះបញ្ជីក្រៅផ្លូវតុលាការ ឬតាមផ្លូវតុលាការ។

ផ្នែកទី២

កិច្ចការពារអ្នកវិនិយោគសាធារណៈ

មាត្រា១៦ .-

សាច់ប្រាក់ និងមូលបត្រដែលមាននៅក្នុងគណនីអតិថិជនរបស់ក្រុមហ៊ុន ត្រូវរក្សាទុកដាច់ដោយឡែក
ពីទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននៅគ្រប់ដំណាក់កាលនៃការធ្វើបុននីតិសម្បទា។

ក្នុងករណីដែលទ្រព្យសម្បត្តិ និងមូលនិធិនៅក្នុងគណនីអតិថិជនម្នាក់ ឬច្រើននាក់ធ្លាក់ក្រោមកម្រិត
អាចជួញដូរបាន ទ្រព្យសម្បត្តិ និងមូលនិធិដែលនៅសល់ក្នុងគណនីរបស់អតិថិជននោះ ត្រូវបែងចែកឱ្យ
អតិថិជន ឬផ្ទេរទៅក្រុមហ៊ុនផ្សេងទៀតតាមគោលការណ៍ប៉ារីប៉ាស៊ុយ (Pari Passu) ។

ករណីការទូទាត់ត្រូវបានធ្វើឡើងតាមគោលការណ៍ប៉ារីប៉ាស៊ុយក្នុងអំឡុងពេលនៃការអនុវត្តផែនការ
បុននីតិសម្បទា ឬពាក់ព័ន្ធនឹងការអនុវត្តផែនការបុននីតិសម្បទា ការទូទាត់នោះត្រូវបានចាត់ទុកថាមានការ
យល់ព្រមជាស្វ័យប្រវត្តិពីអតិថិជន ហើយការទូទាត់នេះជាការទូទាត់ទាំងស្រុង និងស្ថាពរចំពោះសិទ្ធិលើបំណុល
ទាំងអស់របស់អតិថិជន ទោះបីមានបណ្តឹងទាមទារទូទាត់ពីអតិថិជនក៏ដោយ។

ជំពូកទី៤

លទ្ធផល និងការបញ្ចប់នីតិវិធីបុននីតិសម្បទា

មាត្រា១៧ .-

អភិបាលបណ្តោះអាសន្នត្រូវរៀបចំ និងដាក់របាយការណ៍ជូន **គ.ម.ក.** តាមកាលបរិច្ឆេទកំណត់
និងជូនទៅបុគ្គលពាក់ព័ន្ធផ្សេងទៀត តាមការណែនាំរបស់អគ្គនាយកនៃ **គ.ម.ក.** ។

អភិបាលបណ្តោះអាសន្នត្រូវរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការបុននីតិសម្បទាជា
ប្រចាំជូន **គ.ម.ក.** ទៅតាមក្របខ័ណ្ឌពេលវេលាដូចមាននៅក្នុងផែនការបុននីតិសម្បទា ឬតាមការណែនាំ
របស់អគ្គនាយកនៃ **គ.ម.ក.** ។

អភិបាលបណ្តោះអាសន្នត្រូវរៀបចំរបាយការណ៍វាយតម្លៃស្ថាពរដាក់ជូន **គ.ម.ក.** ភ្លាម នៅចុងបញ្ចប់
នៃការអនុវត្តផែនការបុននីតិសម្បទាក្នុងរយៈពេល ៣ (បី) ខែចាប់ពីកាលបរិច្ឆេទតែងតាំងអភិបាលបណ្តោះ-
អាសន្ន ដោយបញ្ជាក់អំពីស្ថានភាពថា តើក្រុមហ៊ុន ឬបុគ្គលបោះផ្សាយសាធារណៈ អាចសាធារណៈ ឬអសាធារណៈ
អភិបាលបណ្តោះអាសន្នអាចផ្តល់របាយការណ៍វាយតម្លៃស្ថាពរជូន **គ.ម.ក.** បាន នៅមុនពេលបញ្ចប់ការ
អនុវត្តផែនការបុននីតិសម្បទា។

មាត្រា១៨ .-

ក្នុងករណីដែលអភិបាលបណ្តោះអាសន្នវាយតម្លៃជាស្ថាពរថាក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ស្ថិតក្នុង

ស្ថានភាពសាធារណៈ អភិបាលបណ្តោះអាសន្នត្រូវស្នើសុំមកអគ្គនាយកនៃ **គ.ម.ក.** ដើម្បីពិនិត្យ និងសម្រេចដក វិធានការបុរេនីតិសម្បទា។

មាត្រា ១៩ .-

ក្នុងករណីដែលអភិបាលបណ្តោះអាសន្នវាយតម្លៃជាស្ថាពរក្នុងរយៈពេល ៣ (បី) ខែ នៃការអនុវត្ត ផែនការបុរេនីតិសម្បទាថា ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយស្ថិតក្នុងស្ថានភាពអាចសាធារណៈ ក្រុមហ៊ុន ឬបុគ្គល បោះផ្សាយត្រូវបានអនុញ្ញាតឱ្យបន្តអនុវត្តផែនការបុរេនីតិសម្បទា ក្នុងរយៈពេលយ៉ាងយូរ ៣ (បី) ខែ ទៀត។ ប៉ុន្តែប្រសិនបើក្នុងរយៈពេលបន្ត ៣ (បី) ខែនេះ ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយមិនអាចអនុវត្តតាមច្បាប់ និងវិធាន ប្រុងប្រយ័ត្នបានទេ ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយត្រូវបន្តនីតិវិធីជម្រះបញ្ជីក្រៅប្រព័ន្ធតុលាការ ដែលកំណត់ ដោយ **គ.ម.ក.**។ ក្នុងករណីនេះ អ្នកជម្រះបញ្ជីត្រូវបានជ្រើសរើស និងតែងតាំងដោយ អគ្គនាយកនៃ **គ.ម.ក.** ចេញពីបញ្ជីដែលទទួលស្គាល់ពី **គ.ម.ក.**។ អភិបាលបណ្តោះអាសន្នរបស់ក្រុមហ៊ុន ឬបុគ្គលបោះ- ផ្សាយអាចត្រូវបានតែងតាំងជាអ្នកជម្រះបញ្ជីផងដែរ។ អ្នកជម្រះបញ្ជីត្រូវជម្រះទ្រព្យសកម្ម និងសងបំណុលនៃ ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ក្រោមការត្រួតពិនិត្យរបស់ **គ.ម.ក.**។

មាត្រា ២០ .-

ក្នុងករណីដែលអភិបាលបណ្តោះអាសន្នវាយតម្លៃជាស្ថាពរថា ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយស្ថិតក្នុង ស្ថានភាពអាចសាធារណៈ អគ្គនាយកនៃ **គ.ម.ក.** សម្រេចឱ្យអភិបាលបណ្តោះអាសន្ន ទូទាត់ ឬផ្ទេរភ្លាមនូវ ទ្រព្យសម្បត្តិរបស់អ្នកវិនិយោគសាធារណៈ ដែលកាន់កាប់ដោយក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ប្រសិនបើមាន ទៅក្រុមហ៊ុនផ្សេងទៀត ឬអ្នកវិនិយោគសាធារណៈ រួចប្តឹងទៅតុលាការមានសមត្ថកិច្ច ដើម្បីជម្រះបញ្ជី។ ក្នុងករណីនេះ អគ្គនាយកនៃ **គ.ម.ក.** អាចស្នើសុំទៅតុលាការ ដើម្បីតែងតាំងអភិបាលបណ្តោះអាសន្នជា អ្នកជម្រះបញ្ជី ឬតែងតាំងអ្នកជម្រះបញ្ជីចេញពីបញ្ជីដែលទទួលស្គាល់ពី **គ.ម.ក.**។

**ជំពូកទី ៥
ការជម្រះបញ្ជីដោយស្ម័គ្រចិត្ត**

មាត្រា ២១ .-

ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ដែលសាធារណៈ អាចស្នើសុំជម្រះបញ្ជីដោយស្ម័គ្រចិត្តបាន ក្នុងករណី ណាមួយដូចខាងក្រោម៖

- ក- ការដល់អាយុកាលរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ។
- ខ- សេចក្តីសម្រេចរបស់មហាសន្និបាតសាមញ្ញ ឬវិសាមញ្ញរបស់ភាគហ៊ុនិក ដោយអនុលោមតាម លក្ខន្តិកៈរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ឬតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

មាត្រា ២២ .-

អភិបាលក្រុមហ៊ុន ឬភាគហ៊ុនិកម្នាក់ដែលមានសិទ្ធិបោះឆ្នោត អាចស្នើឱ្យមានការជម្រះបញ្ជីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ដោយស្ម័គ្រចិត្ត នៅពេលមហាសន្និបាតភាគហ៊ុនិក។

មាត្រា ២៣ .-

លិខិតកោះអញ្ជើញស្តីពីការប្រជុំរបស់ភាគហ៊ុនិក ក្នុងគោលបំណងជម្រះបញ្ជីក្រុមហ៊ុន ឬបុគ្គលបោះ-

ផ្សាយដោយស្ម័គ្រចិត្តដែលស្នើឡើង ត្រូវចែងពីលក្ខខណ្ឌសម្រាប់ការជម្រះបញ្ជីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយនោះ។

មាត្រា ២៤ ..

ក្រោយពីទទួលបានសេចក្តីសម្រេចរបស់ភាគហ៊ុននិកស្តីពីការជម្រះបញ្ជីដោយស្ម័គ្រចិត្ត ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយត្រូវដាក់ពាក្យស្នើសុំជម្រះបញ្ជីនោះជូនមក **គ.ម.ក.** ។

មាត្រា ២៥ ..

ក្រោយពីទទួលបានពាក្យស្នើសុំជម្រះបញ្ជីដោយស្ម័គ្រចិត្តរួច អគ្គនាយកនៃ **គ.ម.ក.** ត្រូវចេញសេចក្តីសម្រេចអនុញ្ញាតឱ្យជម្រះបញ្ជីដោយស្ម័គ្រចិត្តជូនក្រុមហ៊ុន ឬបុគ្គលបោះផ្សាយនោះ បន្ទាប់ពីបានពិនិត្យឃើញថាមានសាធារណគ្រប់គ្រាន់ និងមានមូលហេតុសមស្រប។

មាត្រា ២៦ ..

បន្ទាប់ពីបានទទួលសេចក្តីសម្រេចអនុញ្ញាតឱ្យជម្រះបញ្ជី ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយត្រូវបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនភ្លាម និងត្រូវទូទាត់ ឬផ្ទេរភ្លាមនូវសាច់ប្រាក់ ឬមូលបត្រដែលមាននៅក្នុងគណនីអតិថិជនដែលកាន់កាប់ដោយក្រុមហ៊ុន ប្រសិនបើមាន ទៅក្រុមហ៊ុនផ្សេងទៀត ឬអ្នកវិនិយោគសាធារណៈ ឱ្យបានមុនការជម្រះបញ្ជីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយដោយស្ម័គ្រចិត្ត។

មាត្រា ២៧ ..

អគ្គនាយកនៃ **គ.ម.ក.** ត្រូវតែងតាំងដោយផ្ទាល់ ឬតាមសំណើរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ នូវអ្នកជម្រះបញ្ជីដែលមានវិជ្ជាជីវៈប្រកបដោយគុណវុឌ្ឍិចេញពីបញ្ជីឈ្មោះអភិបាលបណ្តោះអាសន្ននិងអ្នកជម្រះបញ្ជីដែលទទួលស្គាល់ពី **គ.ម.ក.** ។

មាត្រា ២៨ ..

- អ្នកជម្រះបញ្ជីមានសិទ្ធិអំណាច និងភារកិច្ចដូចខាងក្រោម៖
- ១- ធ្វើជាតំណាងពេញច្បាប់ឱ្យក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ក្នុងការដឹកនាំ និងគ្រប់គ្រងបន្តដោយផ្តាច់មុខរហូតដល់ការជម្រះបញ្ជីត្រូវបានបញ្ចប់។
 - ២- រៀបចំឡើងវិញនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ដើម្បីធានាឱ្យមាននូវស្ថានភាពពិតនៃគណនីពាក់ព័ន្ធនីមួយៗ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការជម្រះបញ្ជីនោះ។
 - ៣- ផ្ទៀងផ្ទាត់ឡើងវិញនូវអត្ថិភាពចលនទ្រព្យ និងអចលនទ្រព្យ តាមបញ្ជីសារពើភណ្ឌ និងចាត់វិធានការថែរក្សាទ្រព្យសម្បត្តិទាំងនោះឱ្យបានគង់វង្ស ដើម្បីធានាសមភាពឱ្យភាគហ៊ុនិក និងម្ចាស់បំណុល។
 - ៤- ចេញសេចក្តីប្រកាសជូនដំណឹងជាសាធារណៈពីការជម្រះបញ្ជីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយដោយដាក់ឱសានវាទឱ្យម្ចាស់បំណុលម្នាក់ៗផ្តល់ឯកសារសំណងនៃឥណទេយ្យរបស់ខ្លួន ហើយប្រសិនបើម្ចាស់បំណុលណាមិនបានផ្តល់ទាន់ពេលកំណត់នោះ ម្ចាស់បំណុលនោះត្រូវថ្លោះសិទ្ធិទាមទារបំណុល។
 - ៥- កោះប្រជុំភាគហ៊ុនិកទាំងអស់ និងបុគ្គលពាក់ព័ន្ធ ក្នុងករណីមានការសម្រេចទទួលយក និងធ្វើអាជីវកម្មបន្តនូវក្រុមហ៊ុន ឬបុគ្គលបោះផ្សាយដែលជាកម្មវត្ថុនៃការជម្រះបញ្ជី ដើម្បីឱ្យធ្វើសេចក្តីសម្រេចឯកភាពគ្នាជាគោលការណ៍ពីកិច្ចការនោះ។

៦- ចេញសេចក្តីប្រកាសបដិសេធចំពោះកិច្ចព្រមព្រៀង ឬលិខិតស្នាមទាំងឡាយណាដែលក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ បានធ្វើឡើងដោយមិនប្រក្រតី ឬមិនស្របច្បាប់ នៅមុនពេលចាប់ផ្តើមនីតិវិធីជម្រះបញ្ជី។

៧- រៀបចំបញ្ជីរាយនាមកូនបំណុលទាំងអស់ជាមួយនឹងទឹកប្រាក់ដែលនៅជំពាក់ក្រុមហ៊ុន ឬបុគ្គល បោះផ្សាយ ដោយរាប់បញ្ចូលទាំងភាគហ៊ុនិកផងដែរ ប្រសិនបើមាន ហើយទាមទារបំណុលទាំងនោះតាមគ្រប់ វិធី ទោះមិនទាន់ដល់កាលកំណត់ក្តី។

៨- រៀបចំបញ្ជីរាយនាមម្ចាស់បំណុលទាំងអស់ដែលត្រូវបានទទួលស្គាល់ ជាមួយនឹងទឹកប្រាក់ដែលត្រូវ ទូទាត់សង ដោយរាប់បញ្ចូលទាំងប្រាក់ពន្ធដារដែលនៅជំពាក់រដ្ឋ និងប្រាក់បៀវត្សរបស់កម្មករនិយោជិត តាម ច្បាប់ជាធរមាន។

៩- ជម្រះទ្រព្យសកម្មរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ តាមការលក់ចេញ ឬតាមវិធីផ្សេងទៀត។

១០- ជម្រះទ្រព្យអកម្មរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ តាមការទូទាត់សងបំណុលទៅតាមលទ្ធភាព ជាក់ស្តែង ដោយអនុវត្តតាមអាទិភាព ដូចមានចែងនៅក្នុងមាត្រា ៣៤ នៃអនុក្រឹត្យនេះ។

១១- រៀបចំតារាងតុល្យការនៃការជម្រះបញ្ជី បែងចែកទឹកប្រាក់ជាលទ្ធផលនៃការជម្រះបញ្ជីឱ្យភាគ- ហ៊ុនិក និងជម្រះគណនីពាក់ព័ន្ធទាំងអស់ទុកជាការបញ្ចប់ការជម្រះបញ្ជីជាស្ថាពរ។

១២- តួនាទី និងភារកិច្ចផ្សេងទៀតដែលកំណត់ដោយ **គ.ម.ក.** ។

ការអនុវត្តសិទ្ធិអំណាច និងភារកិច្ចរបស់អ្នកជម្រះបញ្ជីត្រូវស្ថិតនៅក្រោមការតាមដាន និងការត្រួត ពិនិត្យរបស់ **គ.ម.ក.** ។

មាត្រា ២៩ .-

អ្នកជម្រះបញ្ជីត្រូវអនុវត្តនីតិវិធីក្នុងការជម្រះបញ្ជីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយដោយស្ម័គ្រចិត្តដូច ខាងក្រោម៖

១- ចុះផ្សាយលិខិតជូនដំណឹងស្តីពីការជម្រះបញ្ជីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយជាបន្ទាន់ សម្រាប់រយៈ- ពេល ២ (ពីរ) សប្តាហ៍ជាប់ៗគ្នា នៅក្នុងសារព័ត៌មានដែលបោះផ្សាយ ឬចែកចាយនៅក្នុងកន្លែងដែលក្រុមហ៊ុន ឬបុគ្គលបោះផ្សាយមានទីស្នាក់ការចុះបញ្ជីពិតប្រាកដ។

២- កោះប្រជុំជាមួយភាគហ៊ុនិក កូនបំណុល និងម្ចាស់បំណុលដោយផ្ទៃក្នុង ឬរួមគ្នាតាមការចាំបាច់។

៣- ធ្វើរបាយការណ៍ជូន **គ.ម.ក.** នៅក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃយ៉ាងយូរបំផុត គិតពីថ្ងៃបញ្ចប់ កិច្ចប្រជុំក្នុងក្រោយខាងលើ ដោយភ្ជាប់មកជាមួយនូវកំណត់ហេតុនៃអង្គប្រជុំទាំងនោះ បញ្ជីរាយនាមនៃកូន បំណុល បញ្ជីរាយនាមនៃម្ចាស់បំណុលដែលមានការទទួលស្គាល់ និងបញ្ជីទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ឬបុគ្គល បោះផ្សាយដែលជាកម្មវត្ថុនៃការជម្រះបញ្ជីនោះ។

បន្ទាប់ពីទទួលបានសេចក្តីសម្រេចឯកភាពពី **គ.ម.ក.** អ្នកជម្រះបញ្ជីអាចអនុវត្តភារកិច្ចរបស់ខ្លួនរហូត ដល់ចប់ការជម្រះបញ្ជីទាំងស្រុង។

៤- ដាក់ជូន **គ.ម.ក.** នៅក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃយ៉ាងយូរបំផុត គិតពីថ្ងៃបញ្ចប់ការជម្រះបញ្ជី នូវរបាយការណ៍ស្តីពីលទ្ធផលនៃការជម្រះបញ្ជី និងសេចក្តីប្រកាសពីការបញ្ចប់ការជម្រះបញ្ជីនោះជាស្ថាពរ។

មាត្រា ៣០ .-

គ.ម.ក. អាចដកហូតអាជ្ញាបណ្ណ ការអនុញ្ញាត ឬការទទួលស្គាល់ពីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយមក វិញយ៉ាងយូររហូតដល់ទទួលបានសេចក្តីប្រកាសស្តីពីការបញ្ចប់ការជម្រះបញ្ជីដោយស្ម័គ្រចិត្ត។

មាត្រា ៣១ .-

ក្រោយពេលដែលការជម្រះបញ្ជីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយដោយស្ម័គ្រចិត្ត ត្រូវបានបញ្ចប់ អ្នក ជម្រះបញ្ជីត្រូវធ្វើសេចក្តីប្រកាសពីការរំលាយក្រុមហ៊ុន ឬបុគ្គលបោះផ្សាយនោះ ទៅឱ្យមន្ត្រីទទួលបន្ទុកគ្រប់គ្រង ក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្ម ប្រសិនបើមានសំណើសុំរំលាយក្រុមហ៊ុនពីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ។

នៅពេលទទួលបានសេចក្តីប្រកាសពីការរំលាយក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ មន្ត្រីទទួលបន្ទុកគ្រប់គ្រង ក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្មត្រូវចេញវិញ្ញាបនបត្របញ្ជាក់ការរំលាយក្រុមហ៊ុន ឬបុគ្គលបោះផ្សាយនោះតាម នីតិវិធីច្បាប់ជាធរមាន។

មាត្រា ៣២ .-

នៅក្នុងរយៈពេលនៃការជម្រះបញ្ជីដោយស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ក្នុងករណីចាំបាច់ អគ្គនាយកនៃ **គ.ម.ក.** អាចស្នើសុំទៅតុលាការ ដើម្បីឱ្យដាក់ការជម្រះបញ្ជីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ដោយស្ម័គ្រចិត្តក្រោមការត្រួតពិនិត្យពីតុលាការ។

មាត្រា ៣៣ .-

ប្រសិនបើសកម្មភាពរបស់អ្នកជម្រះបញ្ជីត្រូវបានរារាំង ជ្រៀតជ្រែក ឬបង្អាក់ដោយក្រុមហ៊ុន ឬបុគ្គល បោះផ្សាយអ្នកជម្រះបញ្ជីអាចប្រើប្រាស់សិទ្ធិប្តឹងទៅតុលាការ បន្ទាប់ពីបានរាយការណ៍ជូន **គ.ម.ក.** ។

ជំពូកទី៦

លំដាប់អាទិភាពនៃការសងបំណុល

មាត្រា ៣៤ .-

ប្រាក់ដែលទទួលបានពីការជម្រះបញ្ជីទ្រព្យសម្បត្តិកូនបំណុល ត្រូវប្រើប្រាស់សម្រាប់ទូទាត់តាមលំដាប់ ដូចខាងក្រោមនេះ៖

- ១- លាភការ និងសោហ៊ុយចំណាយផ្សេងៗ ដែលពាក់ព័ន្ធនឹងអភិបាលបណ្តោះអាសន្ន និងការជម្រះបញ្ជី។
- ២- ប្រាក់បៀវត្សបុគ្គលិក និងកម្មករនិយោជិត សេវារដ្ឋបាល ប្រាក់ប្រដាប់ក្តី និងពន្ធផ្សេងៗទៀត របស់តុលាការ។
- ៣- បណ្តឹងទាមទាររបស់ម្ចាស់បំណុលមានកិច្ចធានា។
- ៤- ពន្ធដាររបស់រដ្ឋ និងពិន័យតាមការអនុវត្តសេចក្តីសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ច។
- ៥- បណ្តឹងទាមទារគ្មានកិច្ចធានាទាំងអស់ដែលបានទទួលស្គាល់។

ជំពូកទី៧

បទប្បញ្ញត្តិផ្សេងៗ

មាត្រា ៣៥ .-

ក្នុងអំឡុងពេលបំពេញតួនាទី និងភារកិច្ច អភិបាលបណ្តោះអាសន្ន និងអ្នកជម្រះបញ្ជី ត្រូវប្តឹងទៅ

តុលាការ ឬអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើពិនិត្យឃើញថាមានបទល្មើសព្រហ្មទណ្ឌ។

មាត្រា ៣៦ .-

មន្ត្រី **គ.ម.ក.** អភិបាលបណ្តោះអាសន្ន បុគ្គលិករបស់អភិបាលបណ្តោះអាសន្ន អ្នកជម្រះបញ្ជី និង បុគ្គលិករបស់អ្នកជម្រះបញ្ជី ត្រូវរួមផ្តុំពីការទទួលខុសត្រូវទាំងអស់នៅក្នុងការអនុវត្តតួនាទី ភារកិច្ច និង សិទ្ធិអំណាចដោយសុចរិតផ្អែកតាមភាពស្មោះត្រង់ និងគ្មានការធ្វេសប្រហែសចំពោះអ្នកមានចែងក្នុងអនុក្រឹត្យ នេះ និងបទប្បញ្ញត្តិជាធរមាន។

មាត្រា ៣៧ .-

សោហ៊ុយ និងចំណាយផ្សេងៗសម្រាប់ការធ្វើបុរេនីតិសម្បទា អភិបាលបណ្តោះអាសន្ន ការជម្រះបញ្ជី ត្រូវស្ថិតក្នុងតម្លៃសមស្រប និងជាបន្ទុករបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ។

សោហ៊ុយ និងចំណាយផ្សេងៗត្រូវគិតលើមូលដ្ឋាននៃអត្រាតម្លៃវិជ្ជាជីវៈប្រចាំតំបន់ជាធរមាន ឬតាម ការកំណត់របស់ **គ.ម.ក.** ។

រាល់ទ្រព្យសម្បត្តិ និង/ឬមូលនិធិដែលកាន់កាប់ដោយក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ដែលជាកម្មសិទ្ធិ របស់អ្នកវិនិយោគសាធារណៈ មិនត្រូវបានប្រើប្រាស់សម្រាប់ទូទាត់សោហ៊ុយ និងចំណាយសម្រាប់បុរេនីតិ- សម្បទា អភិបាលបណ្តោះអាសន្ន និងការជម្រះបញ្ជីឡើយ។

មាត្រា ៣៨ .-

លើកលែងតែមានការអនុញ្ញាតពីអគ្គនាយកនៃ **គ.ម.ក.** ឬតុលាការ ផែនការបុរេនីតិសម្បទា និង/ឬ របាយការណ៍របស់អភិបាលបណ្តោះអាសន្ន និងអ្នកជម្រះបញ្ជីដែលត្រូវបានតែងតាំងអនុលោមតាមអនុក្រឹត្យ នេះ មិនត្រូវផ្សព្វផ្សាយឡើយ។

ការហាមឃាត់មិនឱ្យផ្សព្វផ្សាយព័ត៌មានដូចមានចែងនៅក្នុងកថាខណ្ឌទី១ នៃមាត្រានេះ មិនត្រូវរាប់ បញ្ចូលនូវព័ត៌មានដែលផ្សព្វផ្សាយក្នុងគោលបំណងដូចខាងក្រោម៖

- ១- ព័ត៌មានអំពីការកសាងសំណុំរឿង និងនីតិវិធីតុលាការ។
- ២- ព័ត៌មានអំពីការអនុញ្ញាត ឬជួយដល់ **គ.ម.ក.** ក្នុងការអនុវត្តសិទ្ធិអំណាចដែលប្រគល់ជូនដើម្បី បំពេញកិច្ចការពាក់ព័ន្ធនឹងក្ស័យធន។
- ៣- ព័ត៌មានអំពីការអនុញ្ញាត ឬជួយដល់ប្រតិបត្តិករទីផ្សារមូលបត្រ ឬប្រតិបត្តិកររក្សាទុកមូលបត្រ ប្រតិបត្តិករប្រព័ន្ធជាត់ទាត់ និងទូទាត់មូលបត្រ ក្នុងការបំពេញមុខងាររបស់ខ្លួន។
- ៤- ព័ត៌មានអំពីការអនុញ្ញាត ឬជួយដល់ស្ថាប័នរដ្ឋណាមួយ ក្នុងការបំពេញមុខងាររបស់ខ្លួនតាមច្បាប់។
- ៥- ព័ត៌មានអំពីការអនុញ្ញាត ឬជួយដល់តុលាការបំពេញមុខងារតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីក្ស័យធន ឬ
- ៦- ព័ត៌មានអំពីការអនុញ្ញាត ឬជួយដល់និយ័តករមូលបត្របរទេសដែលបំពេញតួនាទីប្រហាក់ប្រហែល ទៅនឹង **គ.ម.ក.** ក្នុងការអនុវត្តតួនាទីត្រួតពិនិត្យ និងគ្រប់គ្រងក្នុងវិស័យមូលបត្រ។
- ៧- ព័ត៌មានផ្សេងទៀតដែលអនុញ្ញាតដោយ **គ.ម.ក.** ឬស្ថាប័នមានសមត្ថកិច្ច និងបទប្បញ្ញត្តិជា ធរមាន។

មាត្រា៣៩ .-

គ.ម.ក. អាចចេញគោលការណ៍ណែនាំដើម្បីសម្រួលការយល់ដឹង និងការអនុវត្តតាមលក្ខខណ្ឌនៃ ច្បាប់ និងលក្ខខណ្ឌនៃអនុក្រឹត្យនេះដល់សាធារណជន និងអ្នកចូលរួមក្នុងទីផ្សារមូលបត្រ។

**ជំពូកទី៨
ទោសប្បញ្ញត្តិ**

មាត្រា៤០ .-

ទណ្ឌកម្មនៅក្នុងអនុក្រឹត្យនេះមាន ទណ្ឌកម្មរដ្ឋបាល និងពិន័យអន្តរការណ៍ ដែលជាសមត្ថកិច្ចរបស់ អគ្គនាយកនៃ **គ.ម.ក.**។

ទណ្ឌកម្មរដ្ឋបាលអាចជា៖

១- ការព្រមានជាលាយលក្ខណ៍អក្សរ។

២- ការដឹកនាំកែតម្រូវ។

៣- ការព្យួរការទទួលស្គាល់។

៤- ការលុបឈ្មោះចេញពីបញ្ជីដែលទទួលស្គាល់ពី **គ.ម.ក.**។

នីតិវិធី និងកម្រិតនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងពិន័យអន្តរការណ៍ ត្រូវកំណត់ដោយប្រកាសរបស់

គ.ម.ក.។

មាត្រា៤១ .-

ការបង់ប្រាក់ពិន័យអន្តរការណ៍ នាំឱ្យរលត់បណ្តឹងអាជ្ញា។ ក្នុងករណីជនល្មើសមិនព្រមបង់ប្រាក់ពិន័យ អន្តរការណ៍ អគ្គនាយកនៃ **គ.ម.ក.** ត្រូវកសាងសំណុំរឿងនៃបទល្មើសបញ្ជូនទៅតុលាការតាមនីតិវិធី។

មាត្រា៤២ .-

អភិបាលបណ្តោះអាសន្ន ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយដែលមិនគោរពតាមកថាខណ្ឌទី១ នៃមាត្រា១២ នៃអនុក្រឹត្យនេះ ត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល។

មាត្រា៤៣ .-

អភិបាលបណ្តោះអាសន្នដែលមិនបានរក្សាទុកសាច់ប្រាក់ ឬមូលបត្រដែលមាននៅក្នុងគណនីអតិថិជន របស់ក្រុមហ៊ុនដាច់ដោយឡែកពីទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន នៅគ្រប់ដំណាក់កាលនៃការធ្វើបុននីតិសម្បទា និង មិនបានធ្វើការបែងចែកទ្រព្យសម្បត្តិ និងមូលនិធិដែលនៅសល់ក្នុងគណនីរបស់អតិថិជន តាមគោលការណ៍ ប៉ារីប៉ាស៊ុយ ក្នុងករណីដែលទ្រព្យសម្បត្តិ និងមូលនិធិក្នុងគណនីអតិថិជនម្នាក់ ឬច្រើននាក់ធ្លាក់ក្រោមកម្រិត អាចជួញដូរបាន ត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល។

ក្នុងករណីដែលទទួលរងនូវទណ្ឌកម្មរដ្ឋបាលម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសដដែល ត្រូវពិន័យ អន្តរការណ៍ជាប្រាក់មិនលើសពី ២០០.០០០.០០០ (ពីររយលាន) រៀល។

មាត្រា៤៤ .-

ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយដែលមិនបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនបន្ទាប់ពីបានទទួលសេចក្តីសម្រេច

អនុញ្ញាតឱ្យជម្រះបញ្ជី ឬមិនបានទូទាត់ ឬផ្ទេរនូវសាច់ប្រាក់ ឬមូលបត្រដែលមាននៅក្នុងគណនីអតិថិជនដែល កាន់កាប់ដោយក្រុមហ៊ុន ប្រសិនបើមាន ទៅក្រុមហ៊ុនផ្សេងទៀត ឬអ្នកវិនិយោគសាធារណៈឱ្យបានមុនការជម្រះ បញ្ជីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយដោយស្ម័គ្រចិត្ត ត្រូវពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី ៥០០.០០០.០០០ (ប្រាំរយលាន) រៀល។

មាត្រា៤៥ .-

អ្នកជម្រះបញ្ជីដែលខកខានមិនបានចុះផ្សាយលិខិតជូនដំណឹងស្តីពីការជម្រះបញ្ជីក្រុមហ៊ុន ឬបុគ្គល បោះផ្សាយ សម្រាប់រយៈពេល ២ (ពីរ) សប្តាហ៍ជាប់ៗគ្នា នៅក្នុងសារព័ត៌មានដែលបោះផ្សាយ ឬចែកចាយ នៅក្នុងកន្លែងដែលក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ មានទីស្នាក់ការចុះបញ្ជីពិតប្រាកដ ហើយបណ្តាលឱ្យមានការ ខូចខាតប្រយោជន៍ដល់ម្ចាស់បំណុល ឬបុគ្គលពាក់ព័ន្ធ ត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល។

ក្នុងករណីដែលទទួលរងនូវទណ្ឌកម្មរដ្ឋបាលម្តងហើយ នៅតែបន្តប្រព្រឹត្តល្មើសដដែល ត្រូវពិន័យ អន្តរការណ៍ជាប្រាក់មិនលើសពី ២០០.០០០.០០០ (ពីររយលាន) រៀល។

មាត្រា៤៦ .-

អ្នកជម្រះបញ្ជីដែលមិនបានដាក់របាយការណ៍ជូន **គ.ម.ក.** តាមរយៈពេលកំណត់ដូចមានចែងក្នុង ចំណុចទី ៣ ឬទី ៤ នៃមាត្រា ២៩ នៃអនុក្រឹត្យនេះ ត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល។

មាត្រា៤៧ .-

ដោយមិនទាន់គិតពីទោសទណ្ឌផ្សេងទៀត បុគ្គលដែលផ្សព្វផ្សាយផែនការបុននីតិសម្បទា និង/ ឬ របាយការណ៍របស់អភិបាលបណ្តោះអាសន្ន និងអ្នកជម្រះបញ្ជីដោយគ្មានការអនុញ្ញាតពីអគ្គនាយកនៃ **គ.ម.ក.** និងមិនមានមូលហេតុដូចមានចែងក្នុងកថាខណ្ឌទី ២ នៃមាត្រា ៣៨ ត្រូវពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី ២០០.០០០.០០០ (ពីររយលាន) រៀល។

មាត្រា៤៨ .-

បុគ្គលណាដែលរារាំង ឬជ្រៀតជ្រែកដល់ការអនុវត្តតួនាទី និងភារកិច្ចរបស់អភិបាលបណ្តោះអាសន្ន ឬ អ្នកជម្រះបញ្ជី ត្រូវពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី ១០០.០០០.០០០ (មួយរយលាន) រៀល។

មាត្រា៤៩ .-

នាយក អ្នកគ្រប់គ្រង ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ អភិបាលបណ្តោះអាសន្ន និងអ្នកជម្រះបញ្ជីដែល ប្រព្រឹត្តអំពើរំលោភអំណាចក្នុងការបំពេញមុខងាររបស់ខ្លួន ឬរំលោភបំពានបញ្ញត្តិហាមឃាត់នៃអនុក្រឹត្យនេះ ឬ បទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងអនុក្រឹត្យនេះ ត្រូវពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី ១០០.០០០.០០០ (មួយរយលាន) រៀល។

មាត្រា៥០ .-

ការអនុវត្តទណ្ឌកម្មដូចមានកំណត់ក្នុងអនុក្រឹត្យនេះ មិនរារាំងដល់ការអនុវត្តទោសទណ្ឌផ្សេងទៀតដូច មានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា។

ជំពូកទី៩
អវសានប្បញ្ញត្តិ

មាត្រា៥១ .-

រាល់បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវចាត់ទុកជានិរាករណ៍។

មាត្រា៥២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានគណៈកម្មការមូលបត្រកម្ពុជា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១២ ខែ កក្កដា ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

នេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

បណ្ឌិតសភាចារ្យ រុន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៥២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឧបសម្ព័ន្ធអនុក្រឹត្យលេខ...២៤.....អនក្រ.បក

ចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០១៨

សន្តានុក្រមសម្រាប់ប្រើប្រាស់ក្នុងអនុក្រឹត្យស្តីពី

បុគ្គលិកសម្បទាន និងការជម្រះបញ្ជីក្នុងវិស័យមូលបត្រ

១-ការចំណាយបុគ្គលិកសម្បទាន (Rehabilitation Expense): សំដៅដល់ការចំណាយទាំងឡាយដែលកើតចេញពីការធ្វើបុគ្គលិកសម្បទាននៃក្រុមហ៊ុន ឬបុគ្គលបោះផ្សាយដែលមានបញ្ហាហិរញ្ញវត្ថុ។

២-ការផ្អាកសងចំណូលជាបណ្តោះអាសន្ន (Moratorium): សំដៅដល់ពេលវេលាជាក់លាក់ណាមួយដែលគ្មានបុគ្គលណាម្នាក់មានសិទ្ធិទាមទារទូទាត់បំណុលឱ្យដាច់ស្រេចពីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ។

៣-ក្រុមហ៊ុនក្នុងសម្ព័ន្ធតែមួយ (Companies in the Same Group): សំដៅដល់ក្រុមហ៊ុនពីរដែលក្នុងនោះមានក្រុមហ៊ុនមួយជាក្រុមហ៊ុនហូលឌីង ហើយមូលធនភាគហ៊ុនកលើសពី ៥០(ហាសិប) ភាគរយ ឬកាន់កាប់សិទ្ធិបោះឆ្នោតលើសពី ៥០(ហាសិប) ភាគរយ ឬមានសិទ្ធិគ្រប់គ្រងទៅលើសមាសភាពក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ។

៤-ក្រុមហ៊ុន (Company): សំដៅដល់ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាត ឬការទទួលស្គាល់ពីអគ្គនាយកនៃ គ.ប.ក.។

៥-ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ (Licensed Company): សំដៅដល់ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពី គ.ប.ក. ដើម្បីធ្វើអាជីវកម្មមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។

៦-ក្រុមហ៊ុនទទួលបានការអនុញ្ញាត (Approved Company): សំដៅដល់បុគ្គលដែលទទួលបានការអនុញ្ញាតពី គ.ប.ក. ឱ្យធ្វើជាប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិករប្រព័ន្ធជាត់ទាត់ និងទូទាត់មូលបត្រ ឬប្រតិបត្តិកររក្សាទុកមូលបត្រ។

៧-ក្រុមហ៊ុនទទួលបានការទទួលស្គាល់ (Accredited Company): សំដៅដល់បុគ្គលដែលទទួលបានការទទួលស្គាល់ពី គ.ប.ក. ដើម្បីផ្តល់សេវាក្នុងវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។

៨-គណនីអតិថិជន (Client Account): សំដៅដល់គណនីមូលបត្រ និងគណនីសាច់ប្រាក់អតិថិជន។

៩-ដំណើរការប្រក្រតីរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ (Going Concern): សំដៅដល់ស្ថានភាពដែលក្រុមហ៊ុន ឬបុគ្គលបោះផ្សាយនឹងបន្តប្រតិបត្តិការរបស់ខ្លួនក្នុងពេលអនាគត ដែលអាចព្យាករទុកបានដោយឈរលើមូលដ្ឋានក្រុមហ៊ុន ឬបុគ្គលបោះផ្សាយមិនមានចេតនា ឬមិនមានតម្រូវការក្នុងការជម្រះបញ្ជី ឬកាត់បន្ថយជាសារវន្តនូវទំហំប្រតិបត្តិការរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ។ ប្រសិនបើមានចេតនា ឬតម្រូវការក្នុងការជម្រះបញ្ជី ឬកាត់បន្ថយជាសារវន្តនូវទំហំប្រតិបត្តិការរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ នៅពេលនោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវរៀបចំឡើងដោយឈរលើមូលដ្ឋានផ្សេងពីមូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ស្ថានភាពនៃដំណើរការប្រក្រតីរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ។

១០-បញ្ហាហិរញ្ញវត្ថុ (Financial Difficulties): សំដៅដល់÷

ក-ស្ថានភាពដែលក្រុមហ៊ុន ឬបុគ្គលបោះផ្សាយមិនអាចមានលទ្ធភាពក្នុងការបំពេញតាមលក្ខខណ្ឌមូលធនអប្បបរមាដូចបានកំណត់ដោយ **គ.ម.ក.** ។

ខ-ស្ថានភាពដែលក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ យល់ឃើញថាហានិភ័យ ឬហានិភ័យដែលមានចែងក្នុងផែនការគ្រប់គ្រងហានិភ័យ ដែលតម្រូវដោយ **គ.ម.ក.** អាចកើតឡើងជាក់ស្តែង ឬស្ថានភាពដែលក្រុមហ៊ុន ឬបុគ្គលបោះផ្សាយអាចប្រឈមនឹងហានិភ័យដែលក្រុមហ៊ុន ឬបុគ្គលបោះផ្សាយត្រូវជួបប្រទះ ឬអាចជួបប្រទះបញ្ហាផ្នែកហិរញ្ញវត្ថុ។

គ-ស្ថានភាពដែល **គ.ម.ក.** យល់ឃើញថា ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយមាន ឬអាចជួបប្រទះបញ្ហាហិរញ្ញវត្ថុដែលចាំបាច់ត្រូវតែធ្វើបុននីតិសម្បទា។

ឃ-ស្ថានភាពដែល **គ.ម.ក.** ឬក្រុមហ៊ុន ឬបុគ្គលបោះផ្សាយយល់ឃើញថា ក្រុមហ៊ុននឹងក្លាយជាអសាធិនីយ។

១១-បុគ្គលបោះផ្សាយ: សំដៅដល់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្តុតដែលទទួលបានការអនុញ្ញាតពី **គ.ម.ក.** ឱ្យបោះផ្សាយលក់មូលបត្រជាសាធារណៈ ឬបានចុះក្នុងបញ្ជីនៅក្នុងទីផ្សារមូលបត្រប្រតិស្តុត។

១២-បុននីតិសម្បទា (Rehabilitation): សំដៅដល់យន្តការដែលអនុញ្ញាតឱ្យក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ដែលបញ្ហាហិរញ្ញវត្ថុ អាចត្រូវបានសង្គ្រោះឱ្យមិនអសាធិនីយ និងបន្តដំណើរការប្រក្រតីឡើងវិញ។

១៣-បំណុល (Liabilities): សំដៅដល់កាតព្វកិច្ចដែលក្រុមហ៊ុន ឬបុគ្គលបោះផ្សាយស្ថិតក្នុងស្ថានភាពបញ្ហាហិរញ្ញវត្ថុ ត្រូវទូទាត់សង រួមទាំងហិរញ្ញប្បទានដែលក្រុមហ៊ុន ឬបុគ្គលបោះផ្សាយបានទទួលរួច។

១៤-ប៉ារីប៉ាស៊ូ (Pari Passu): សំដៅដល់វិធីសាស្ត្រក្នុងការសងបំណុលក្នុងពេលតែមួយទៅឱ្យម្ចាស់បំណុលទាំងអស់តាមចំណែកស្មើគ្នា ដោយមិនគិតពីទំហំនៃបំណុលរបស់ម្ចាស់បំណុលនីមួយៗ។

១៥-ផែនការបុននីតិសម្បទា (Rehabilitation Plan): សំដៅដល់ផែនការដែលតាមរយៈផែនការនេះស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ដែលមានបញ្ហាហិរញ្ញវត្ថុ អាចត្រូវបានសង្គ្រោះឱ្យមានដំណើរការប្រក្រតីឡើងវិញរួមមានការអនុគ្រោះទូទាត់បំណុលទាំងស្រុង ឬមួយផ្នែក ការរៀបចំពេលវេលាទូទាត់បំណុលឡើងវិញ ការរៀបចំក្រុមហ៊ុន ឬបុគ្គលបោះផ្សាយឡើងវិញទាំងស្រុង ឬដោយផ្នែក ការធ្វើបរិវត្តន៍មូលបត្របំណុលទៅមូលបត្រកម្មសិទ្ធិ ឬពីមូលបត្រកម្មសិទ្ធិទៅមូលបត្របំណុល និងការលក់ធុរកិច្ចទាំងស្រុង ឬមួយផ្នែកដើម្បីឱ្យមានដំណើរការប្រក្រតី ឬផែនការប្រហាក់ប្រហែលផ្សេងទៀត ដែលទទួលបានការអនុញ្ញាតពី **គ.ម.ក.** ។

១៦-សិទ្ធិលើបំណុល (Claim): សំដៅដល់រាល់សិទ្ធិទាមទារទូទាត់បំណុលគ្រប់រូបភាព ឬគ្រប់ប្រភេទពីបុគ្គលដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុ ឬទ្រព្យសម្បត្តិរបស់បុគ្គលនោះ ទោះបីជាក្នុងគោលដៅទទួលបានជាសាច់ប្រាក់ ឬទ្រព្យសកម្ម ដែលអាចលក់បាន ឬមិនអាចលក់បានក្នុងពេលបច្ចុប្បន្ន ឬពេលអនាគត ឬទ្រព្យ

សកម្មដែលដល់ឥណប្រតិទាន ឬមិនទាន់ដល់ឥណប្រតិទាន ឬទ្រព្យសកម្មដែលជាប់ ឬមិនជាប់ក្នុងវិវាទដោយ រួមទាំង÷

ក-រាល់សិទ្ធិទាមទារទូទាត់បំណុលពីអាជ្ញាភិបាល ទោះបីជាបស់រដ្ឋបាលថ្នាក់ជាតិ ឬថ្នាក់ក្រោម ជាតិរួមទាំងពន្ធ និងអាករ និងពន្ធគយ និង

ខ-រាល់សិទ្ធិទាមទារទូទាត់បំណុលពីអភិបាល និងបុគ្គលិកជាន់ខ្ពស់ ឬសហកម្មសិទ្ធិរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ហើយដែលសិទ្ធិទាមទារទូទាត់បំណុលនេះ កើតចេញពីអំពើដែលប្រព្រឹត្តក្នុងពេល បំពេញតួនាទីដែលបានកំណត់ក្នុងដែនសមត្ថកិច្ចរបស់អភិបាល និងបុគ្គលិកជាន់ខ្ពស់ ឬសហកម្មសិទ្ធិរួមទាំង នោះ។

១៧-**សិទ្ធិលើបំណុលមានកិច្ចធានា** (Secured Claim): សំដៅដល់សិទ្ធិទាមទារទូទាត់បំណុលដែល ធានាដោយឯកសិទ្ធិ។

១៨-**សិទ្ធិលើបំណុលមិនមានកិច្ចធានា** (Unsecured Claim): សំដៅដល់សិទ្ធិទាមទារទូទាត់បំណុល ដែលមិនមានការធានាដោយឯកសិទ្ធិ។

១៩-**អភិបាលបណ្តោះអាសន្ន** (Administrator): សំដៅដល់បុគ្គលដែលត្រូវបានតែងតាំងដោយ អគ្គនាយកនៃ គ.ប.ក. ឬតាមការស្នើសុំពីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយដែលមានបញ្ហាហិរញ្ញវត្ថុ ដើម្បីវាយតម្លៃ លទ្ធភាពអាចធ្វើបុននីតិសម្បទាក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ និងជាបុគ្គលដែលទទួលបានសិទ្ធិអំណាចក្នុងការ គ្រប់គ្រងធុរកិច្ច និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ឬភារកិច្ចផ្សេងទៀត ដែលមានចែងនៅក្នុង អនុក្រឹត្យនេះ។

២០-**អសាមន័យ** (Insolvent): សំដៅដល់ស្ថានភាពរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយមិនមានលទ្ធភាព សងបំណុលនៅពេលដល់ឥណប្រតិទាន។

២១-**ឯកសិទ្ធិ** (Lien): សំដៅដល់ការទាមទារតាមផ្លូវច្បាប់ ឬតាមកិច្ចសន្យា ឬការបញ្ជាទៅលើ អចលនទ្រព្យ ឬចលនទ្រព្យ ដើម្បីធានានូវការទូទាត់បំណុល ឬការបំពេញកាតព្វកិច្ចទូទាត់។

២២-**ឥណ្ឌាប្រតិទាន** (Maturity): សំដៅដល់ថ្ងៃដល់កំណត់សងបំណុល។



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា


លេខ: ១៧២ អនក្រ. បត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសសុវត្ថារា



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **គ្រឿងឥស្សរិយយស សុវត្ថារា** ថ្នាក់ **អិបឌីឌូ** ផ្តល់ជូនមន្ត្រីរាជការ និងសប្បុរសជនចំនួន ១០ រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចផលនានាលើ គ្រប់វិស័យ ស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានរាយនាមដូចខាងក្រោម :

- | | | |
|----------------------|--------------------------|---|
| ១-លោកឧត្តមសេនីយ៍ត្រី | ប៉ែន សុវត្ថិ | អនុប្រធាននាយកដ្ឋាន |
| ២-លោកវរសេនីយ៍ឯក | តុល ប៊ុនឡើង | អធិការនគរបាលក្រុងព្រៃវែង |
| ៣-លោកវរសេនីយ៍ទោ | ប៊ុន ឆាន | អធិការរងនគរបាលខណ្ឌច្បារអំពៅ |
| ៤-លោកវរសេនីយ៍ត្រី | អ៊ុន សុំណា | នាយផ្នែក នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច |
| ៥-លោកអនុសេនីយ៍ឯក | សាន់ បុន្និវឌ្ឍនៈ | អធិការរងនគរបាលស្រុកស្វាយអន្ទរ |
| ៦-លោកអនុសេនីយ៍ឯក | នេវ សំណាង | មន្ត្រី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច |
| ៧-លោកអនុសេនីយ៍ឯក | គួង ច័ន្ទ | មន្ត្រី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច |

៨-លោកអនុសេនីយ៍ឯក	សុខ វណ្ណៈ	ជំនួយការ
៩-លោក	ប័ណ្ណាន បញ្ញា	សប្បុរសជន
១០-លោក	សក ឡី	សប្បុរសជន

មាត្រា ២ .—

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ៤ កើត ខែ សីហា ឆ្នាំរកា នព្វស័ក ព.ស ២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១៨



កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២៧.៦ អនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញអនុក្រឹត្យលេខ ៥១ អនក្រ.បក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០១ ស្តីពីការធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

សម្រេច

មាត្រា ១ ៖ តែងតាំងលោក **ចេច ជួន** ជាទីប្រឹក្សាអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទ មានឋានៈស្មើ ប្រធាននាយកដ្ឋាន

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី គ្រប់ក្រសួង និង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធនឹងសាមីខ្លួន ដូចមានចែងក្នុង មាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ថ្ងៃចុះ ៥ កើត ខែ ៥ ឆ្នាំ កាន់ ព.ស. ២៥៦១

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៧៧... អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១: តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- | | | | |
|-----|------------|----------------------|---------------|
| ១- | វរសេនីយ៍ទោ | សំ ចន្ទ្រៈ | អត្តលេខ ០២៨៦២ |
| ២- | វរសេនីយ៍ទោ | ហួត សារ៉ាឌុច | អត្តលេខ ០៣២៩៥ |
| ៣- | វរសេនីយ៍ទោ | ឃុន ចន្ទ្រា | អត្តលេខ ០៨០៣៥ |
| ៤- | វរសេនីយ៍ទោ | ម៉េម ម៉ៅ | អត្តលេខ ០៨១២២ |
| ៥- | វរសេនីយ៍ទោ | យាង សារិន | អត្តលេខ ០៨១៤១ |
| ៦- | វរសេនីយ៍ទោ | ម៉ូ លីដា | អត្តលេខ ០៨១៦០ |
| ៧- | វរសេនីយ៍ទោ | ជា សុខុម | អត្តលេខ ០៨២០៣ |
| ៨- | វរសេនីយ៍ទោ | រៀង ចាន់ដារ៉ា | អត្តលេខ ០៨២២៣ |
| ៩- | វរសេនីយ៍ទោ | ចៅ ម៉េង | អត្តលេខ ០៨៣២៣ |
| ១០- | វរសេនីយ៍ទោ | អន ឈុន | អត្តលេខ ០៨៣២៤ |

១១-	វិសេនីយ៍ទោ	អ៊ុច សំអុល	អត្តលេខ ០៨៧៧៤
១២-	វិសេនីយ៍ទោ	ថៃ ចាន់ថា	អត្តលេខ ០៨៨៨០
១៣-	វិសេនីយ៍ទោ	គឹម យន	អត្តលេខ ០៩១០១
១៤-	វិសេនីយ៍ទោ	ចន្ទា ឧត្តម	អត្តលេខ ០៩១១៥
១៥-	វិសេនីយ៍ទោ	ហាង ចាន់ធុ	អត្តលេខ ០៩១២០
១៦-	វិសេនីយ៍ទោ	មិត ធិត	អត្តលេខ ០៩១៤៣
១៧-	វិសេនីយ៍ទោ	ចាក ចន្ទីរេត	អត្តលេខ ០៩១៥៦
១៨-	វិសេនីយ៍ទោ	អាំង សុខជា	អត្តលេខ ០៩១៦៤
១៩-	វិសេនីយ៍ទោ	កាន កេន	អត្តលេខ ១១៣០៥
២០-	វិសេនីយ៍ទោ	គូច ណារីន	អត្តលេខ ១១៥៣១
២១-	វិសេនីយ៍ទោ	ម៉ិល វេច	អត្តលេខ ១១៧៧០
២២-	វិសេនីយ៍ទោ	ហែន ពៅ	អត្តលេខ ១២៩៨២
២៣-	វិសេនីយ៍ទោ	ឡុច ស៊ីថា	អត្តលេខ ១៣៦៨៦
២៤-	វិសេនីយ៍ទោ	កែវ សុថា	អត្តលេខ ១៣៨៩៩
២៥-	វិសេនីយ៍ទោ	ចក់ សុខកៅ	អត្តលេខ ១៥៤១៩
២៦-	វិសេនីយ៍ទោ	ម៉ុល ចំរើន	អត្តលេខ ១៥៩៤៩
២៧-	វិសេនីយ៍ទោ	សម សាត់	អត្តលេខ ២៥៩៨០
២៨-	វិសេនីយ៍ទោ	លី កងឫសិ	អត្តលេខ ៦១៣៩៩
២៩-	វិសេនីយ៍ទោ	នៅ រតនា	អត្តលេខ ៦២៦៥៦ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចន្ទ ៥ កើត ខែ ស្ដេច ឆ្នាំ កោន ឆ្នាំសក ព.ស ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងកា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ្ឌដ្ឋានសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ្ឌដ្ឋានឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៧៧... អនក្រ. តត

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អនុក្រឹត្យ
ស្តីពី

ការកម្ទេចឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១: តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- | | | | |
|-----|------------|---------------------------|---------------|
| ១. | វរសេនីយ៍ទោ | ចាច់ សុវណ្ណារិទ្ធិ | អត្តលេខ ០៨១១៤ |
| ២. | វរសេនីយ៍ទោ | ហិន ឌុន | អត្តលេខ ០២១០៦ |
| ៣. | វរសេនីយ៍ទោ | ច័ន្ទ សុឆា | អត្តលេខ ០២៨៦៧ |
| ៤. | វរសេនីយ៍ទោ | ចោង ខេមរ៉េត | អត្តលេខ ០៣២៨៨ |
| ៥. | វរសេនីយ៍ទោ | វ៉ា ចាន់កុសល | អត្តលេខ ០៣៣៥៦ |
| ៦. | វរសេនីយ៍ទោ | លីម គី | អត្តលេខ ០៣៥៨៩ |
| ៧. | វរសេនីយ៍ទោ | ឡឿង ខេម | អត្តលេខ ០៤៦៩៥ |
| ៨. | វរសេនីយ៍ទោ | យ៉ឹម វិចិត្រ | អត្តលេខ ០៧៧៤៦ |
| ៩. | វរសេនីយ៍ទោ | សួស សារិន | អត្តលេខ ០៨៧៧៥ |
| ១០. | វរសេនីយ៍ទោ | អ៊ុច សារ៉េន | អត្តលេខ ០៨៧៨២ |
| ១១. | វរសេនីយ៍ទោ | ចោង ចន្ទ្រៈ | អត្តលេខ ០៨៨១៨ |

១២.	វ៉ែសេនីយ៍ទោ	ខែម	សោភណ្ឌ	អត្តលេខ ០៩០៤២
១៣.	វ៉ែសេនីយ៍ទោ	ហាយ	គឹមហ៊ុន	អត្តលេខ ០៩១៣៤
១៤.	វ៉ែសេនីយ៍ទោ	ទិត	សំណាង	អត្តលេខ ០៩១៤៧
១៥.	វ៉ែសេនីយ៍ទោ	ឯក	ចរៈ	អត្តលេខ ០៩១៧២
១៦.	វ៉ែសេនីយ៍ទោ	ខួក	ណាយ	អត្តលេខ ០៩១៨៦
១៧.	វ៉ែសេនីយ៍ទោ	និច	និ	អត្តលេខ ១០១៥២
១៨.	វ៉ែសេនីយ៍ទោ	និច	សុខា	អត្តលេខ ១០៧៩៣
១៩.	វ៉ែសេនីយ៍ទោ	ឡុង	សំណាង	អត្តលេខ ១២២៧៣
២០.	វ៉ែសេនីយ៍ទោ	រាជ	សុផល	អត្តលេខ ១៤៨៣៩
២១.	វ៉ែសេនីយ៍ទោ	ហេង	ហ៊ុយ	អត្តលេខ ១៦៥៩៣
២២.	វ៉ែសេនីយ៍ទោ	អ៊ុក	សារិន	អត្តលេខ ១៧១៣០
២៣.	វ៉ែសេនីយ៍ទោ	ចួន	ហ៊ាង	អត្តលេខ ២០៤៩២
២៤.	វ៉ែសេនីយ៍ទោ	កង	គុយ	អត្តលេខ ២០៤៩៨
២៥.	វ៉ែសេនីយ៍ទោ	សៀក	បាល	អត្តលេខ ២០៥០០
២៦.	វ៉ែសេនីយ៍ទោ	សួន	រីណា	អត្តលេខ ២៩១៥១
២៧.	វ៉ែសេនីយ៍ទោ	កិច	ម៉ៅ	អត្តលេខ ៣០៤៩២
២៨.	វ៉ែសេនីយ៍ទោ	ឡុង	សំឡើង	អត្តលេខ ៣១៧៣៩
២៩.	វ៉ែសេនីយ៍ទោ	ស៊ី	សុគន្ធរដ្ឋា	អត្តលេខ ៤៣៣១៣
៣០.	វ៉ែសេនីយ៍ទោ	អ៊ឹម	ស៊ាងឌី	អត្តលេខ ៤៦៩៩១
៣១.	វ៉ែសេនីយ៍ទោ	តាយ	តុន	អត្តលេខ ៥០១៤៣
៣២.	វ៉ែសេនីយ៍ទោ	កាន់	សំបុរ	អត្តលេខ ៧៣២៣២ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២៩ ខែ កើត ខែ ស៊ីសា ឆ្នាំ រោ ព.ស ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កុម្ភៈ គ.ស ២០១៨
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងក្រៅ
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៧៩...១៧៩.ក្រ. តត

អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១: តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

១-	វរសេនីយ៍ទោ	ស៊ឹម វ៉ារី	អត្តលេខ ១៤៦៤០
២-	វរសេនីយ៍ទោ	អាំង ឡឺក	អត្តលេខ ០២៨៧២
៣-	វរសេនីយ៍ទោ	ស៊ឹម សុខុម	អត្តលេខ ០៤៤៧៣
៤-	វរសេនីយ៍ទោ	ហេង សុផល	អត្តលេខ ០៦៧៨៣
៥-	វរសេនីយ៍ទោ	ហ៊ុន សុខហុន	អត្តលេខ ០៧៩០៧
៦-	វរសេនីយ៍ទោ	សាំ ហេង	អត្តលេខ ០៨៨៧៦
៧-	វរសេនីយ៍ទោ	កាន់ ពេញ	អត្តលេខ ០៩៦២៦
៨-	វរសេនីយ៍ទោ	សន និល	អត្តលេខ ១០១៤០
៩-	វរសេនីយ៍ទោ	គឹម ពន្លក	អត្តលេខ ១០១៦៨
១០-	វរសេនីយ៍ទោ	ឡុង យោធាវីរៈ	អត្តលេខ ១០១៨៨
១១-	វរសេនីយ៍ទោ	ស៊ឹម កុសល	អត្តលេខ ១៣៧១៩
១២-	វរសេនីយ៍ទោ	ស៊ុន ឃៀង	អត្តលេខ ១៤៥៨៤

១៣- វេសនីយ៍ទោ	តុច ត្បូង	អត្តលេខ ១៤៧១២
១៤- វេសនីយ៍ទោ	អ៊ុច ផាន	អត្តលេខ ១៧០៥៣
១៥- វេសនីយ៍ទោ	អេម សារ៉ាតុប	អត្តលេខ ១៧៥២១
១៦- វេសនីយ៍ទោ	សេរី ចាន់ថា	អត្តលេខ ១៨៣៨២
១៧- វេសនីយ៍ទោ	តាង ចន្ទឡៃ	អត្តលេខ ១៩៨៦៧
១៨- វេសនីយ៍ទោ	ប៉ាង ហៀង	អត្តលេខ ២១៩៤៨
១៩- វេសនីយ៍ទោ	ផង់ សុភាព	អត្តលេខ ២២០២២
២០- វេសនីយ៍ទោ	ស៊ុន ប៊ុនឡើង	អត្តលេខ ២៩០៨០
២១- វេសនីយ៍ទោ	ឡាញ់ លីស៊ីមឡេង	អត្តលេខ ២៩៣៥៤
២២- វេសនីយ៍ទោ	កោ ស៊ុនកាំង	អត្តលេខ ៤៣៩៨៩
២៣- វេសនីយ៍ទោ	ប៊ុន ប៊ុនឈាត	អត្តលេខ ៤៩១៤៧
២៤- វេសនីយ៍ទោ	សុន សំឡើង	អត្តលេខ ៥០៨១៦
២៥- វេសនីយ៍ទោ	សុច សុភក្រ្តី	អត្តលេខ ៥៤០៩១
២៦- វេសនីយ៍ទោ	ពេជ្រ សារ៉េន	អត្តលេខ ៥៥៩៩៦

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ចន្ទ ៥ មិថុនា ខែ មេសា ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អនុលោមទៅលើ
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រះសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ្ឌនសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ្ឌនឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១២០.....នស/រកត - ៩៩

អនុក្រឹត្យ

ស្តីពីការជូនមេដាយសុវត្ថារា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងវិជ្ជា និងថាមពល

សម្រេច

មាត្រា ១.- បំពាក់ មេដាយសុវត្ថារា តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន៧៦រូប ដែលមានស្នាដៃល្អក្នុងការបំពេញ ភារកិច្ចបម្រើជាតិមាតុភូមិកន្លងមកដូចមានរាយនាមខាងក្រោម ៖

ក-មេដាយសុវត្ថារា ថ្នាក់ ធិបតី

- | | | | |
|---|---------|---------------|--|
| ១ | ឯកឧត្តម | ជី ឈឿង | ទីប្រឹក្សាក្រសួង |
| ២ | លោក | សៀង សុថាម | អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានវី |
| ៣ | លោក | មុយ ងួន | អគ្គាធិការរង នៃអគ្គាធិការដ្ឋាន |
| ៤ | លោកស្រី | យ៉ែម កាន់នីកា | អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ |
| ៥ | លោក | ហេង គុណលាង | អគ្គនាយករង នៃអគ្គនាយកដ្ឋានថាមពល |
| ៦ | លោកស្រី | សិន សុមុលីន | ប្រធាននាយកដ្ឋានជំរុញអភិវឌ្ឍធនធានប្រេងកាត |

ខ-មេដាយសុវត្ថារា ថ្នាក់ សេនា

- | | | | |
|---|-----|------------------|-----------------------------------|
| ១ | លោក | ប្រាំ វិចិត្រ | អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានវី |
| ២ | លោក | ជា ណារិន | អគ្គនាយករង នៃអគ្គនាយកដ្ឋានថាមពល |
| ៣ | លោក | ឆៃ លីឌីន | អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានវី |
| ៤ | លោក | ឈុំ ប៊ុណ្ណារិទ្ធ | អគ្គាធិការរង នៃអគ្គាធិការដ្ឋាន |
| ៥ | លោក | ហួត វិទូ | អគ្គាធិការរង នៃអគ្គាធិការដ្ឋាន |

៦	លោក	អ៊ុង ប៊ុនហុង	អគ្គាធិការរង នៃអគ្គាធិការដ្ឋាន
៧	លោក	អេង ឈាង	ប្រធាននាយកដ្ឋានបុគ្គលិក
៨	លោក	កែវ ទុត	ប្រធាននាយកដ្ឋានសហប្រតិបត្តិការ និងកិច្ចការអាស៊ាន
៩	លោក	ជាំង ស៊ីឌី	ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
១០	លោក	កែវ វិសិដ្ឋ	អធិការ នៃអគ្គាធិការដ្ឋាន
១១	លោក	ហ៊ីង ទន់	ប្រធាននាយកដ្ឋានវិស័យសំណង់
១២	លោក	តូច សុវណ្ណា	ប្រធាននាយកដ្ឋានថាមពលកកើតឡើងវិញ និង ថាមពលថ្មី
១៣	លោក	ហួយ វុត្តា	ប្រធាននាយកដ្ឋានសិក្សាស្រាវជ្រាវប្រេងកាត
១៤	លោក	ជា ច័ន្ទណារ៉ា	ប្រធាននាយកដ្ឋានបច្ចេកវិទ្យាប្រេងកាត គាំទ្រកិច្ចសហប្រតិបត្តិការ និងសន្តិសុខថាមពល
១៥	លោកស្រី	លី ណា	ជំនួយការ
១៦	លោក	គឹមទី ផល្លី	អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
១៧	លោកស្រី	ប៊ូ កុសម៉ា	អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការ និងកិច្ចការអាស៊ាន
១៨	លោក	ហុង បូណា	អនុប្រធាននាយកដ្ឋានវិស័យសំណង់
១៩	លោក	ញុង ជំនិត	អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ថាមពល
២០	លោកស្រី	ហ៊ឹម សុម៉ារ៉ុង	អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ថាមពល
២១	លោក	ប៊ិញ ជីវតុង	ប្រធានមន្ទីរវី និងថាមពលខេត្តកំពង់ស្ពឺ
២២	លោក	ជា កក្កដា	ប្រធានមន្ទីរវី និងថាមពលខេត្តព្រៃវែង
២៣	លោក	សោម វិចិត្រ	ប្រធានមន្ទីរវី និងថាមពលខេត្តកំពត
២៤	លោក	ផេង វុធ	ប្រធានមន្ទីរវី និងថាមពលខេត្តតាកែវ
២៥	លោក	អ៊ុក រស់	ប្រធានមន្ទីរវី និងថាមពលខេត្តកំពង់ឆ្នាំង
២៦	លោក	ហ៊ិន ប៊ុនថាន	ប្រធានមន្ទីរវី និងថាមពលខេត្តរតនគិរី
២៧	លោក	ប៊ុច ស៊ីយុន	ប្រធានមន្ទីរវី និងថាមពលខេត្តកោះកុង

ក-មេដាយសុវត្ថុភា ថ្នាក់ អស្សុប្បន្ន

១	លោក	សូ ប៊ុណ្ណារិទ្ធ	អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ
២	លោក	ខៀវ ដារ៉ា	ប្រធាននាយកដ្ឋានរដ្ឋបាល និងព័ត៌មានវិទ្យា
៣	លោក	នាង ស៊ីវុត្តា	ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត
៤	លោក	គង់ ស៊ីថា	ប្រធាននាយកដ្ឋានភូគព្ភសាស្ត្រ
៥	លោក	នូវ ប៊ុរី	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងព័ត៌មានវិទ្យា
៦	លោក	ជា លីវិត្ត	អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
៧	លោក	ជួន សុខជា	អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការ និងកិច្ចការអាស៊ាន
៨	លោក	អ៊ុក ធារី	អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
៩	លោក	អ៊ុន សុផាន	អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
១០	លោក	បែន ប៊ុនណារិន	អនុប្រធាននាយកដ្ឋានភូគព្ភសាស្ត្រ
១១	លោក	យស់ សាមុត	អនុប្រធាននាយកដ្ឋានភូគព្ភសាស្ត្រ

១២	លោក	ហ៊ីង សារ៉ៀន	អនុប្រធាននាយកដ្ឋានជំរុញ និងអភិវឌ្ឍន៍ធនធានរ៉ែ
១៣	លោក	ផៃ ច័ន្ទត្រាសិទ្ធ	អនុប្រធាននាយកដ្ឋានជំរុញ និងអភិវឌ្ឍន៍ធនធានរ៉ែ
១៤	លោក	សុខ វណ្ណសី	អនុប្រធាននាយកដ្ឋានជំរុញ និងអភិវឌ្ឍន៍ធនធានរ៉ែ
១៥	លោក	ជួប សុគន្ធារ៉ា	អនុប្រធាននាយកដ្ឋានគ្រប់គ្រងការស្វែងរករ៉ែ
១៦	កញ្ញា	សួន បញ្ញា	អនុប្រធាននាយកដ្ឋានគ្រប់គ្រងការស្វែងរករ៉ែ
១៧	លោក	ម៉ក់ សុចិត្រា	អនុប្រធាននាយកដ្ឋានរ៉ែសំណង់
១៨	លោក	សំ ស៊ីដារ៉ា	អនុប្រធាននាយកដ្ឋានអាជីវកម្មរ៉ែ
១៩	លោក	យិន រដ្ឋា	អនុប្រធាននាយកដ្ឋានអាជីវកម្មរ៉ែ
២០	លោក	សូ វាសនា	អនុប្រធាននាយកដ្ឋានថាមពលកកើតឡើងវិញ និង ថាមពលថ្មី
២១	លោក	ហៀង បូរា	អនុប្រធាននាយកដ្ឋានថាមពលកកើតឡើងវិញ និង ថាមពលថ្មី
២២	លោក	នង សារ៉េត	អនុប្រធាននាយកដ្ឋានវារីអគ្គិសនី
២៣	លោក	អន ថ្មី	អនុប្រធាននាយកដ្ឋានវារីអគ្គិសនី
២៤	លោក	ជី ច័ន្ទរស្មី	អនុប្រធាននាយកដ្ឋានវារីអគ្គិសនី
២៥	លោក	សោម វណ្ណៈ	អនុប្រធាននាយកដ្ឋានសិក្សាស្រាវជ្រាវប្រេងកាត
២៦	លោក	ឃួន សុគន្ធា	អនុប្រធាននាយកដ្ឋានសិក្សាស្រាវជ្រាវប្រេងកាត
២៧	លោក	កោះ សិលា	អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាប្រេងកាត គាំទ្រកិច្ចប្រតិបត្តិការ និងសន្តិសុខថាមពល
២៨	លោក	ឈឹម បូរ៉ា	អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាប្រេងកាត គាំទ្រកិច្ចប្រតិបត្តិការ និងសន្តិសុខថាមពល
២៩	លោក	អ៊ុង វ៉ានី	អនុប្រធាននាយកដ្ឋានកិច្ចការប្រេងកាតអន្តរជាតិ
៣០	លោក	ងី ប៊ុនលី	ប្រធានមន្ទីររ៉ែ និងថាមពលរាជធានីភ្នំពេញ
៣១	លោក	សុត វណ្ណនា	ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ
៣២	លោក	អ៊ាន មាយ	ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង
៣៣	លោក	លី ចាន់ធី	ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម
៣៤	លោក	ចក់ គង់	ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល
៣៥	លោក	នូ សុវណ្ណតារា	ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង
៣៦	លោក	ប្រាក់ សមប្រាថ្នា	ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះសីហនុ
៣៧	លោក	សេង ប៊ុនចុល	ប្រធានមន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់
៣៨	លោក	មាស ជូរ៉ានី	ប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប
៣៩	លោក	យស់ មុន្នី	ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប
៤០	លោក	ណឹម ចាន់ថា	ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ
៤១	លោក	ភុន ឡែន	ប្រធានមន្ទីររ៉ែ និងថាមពលខេត្តឧត្តរមានជ័យ
៤២	លោក	ប៉ុក តក	ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀង

៤៣ លោក សុខ គីរីវត្ត ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ
សាធារណៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗ
ខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ទី ១៥ ខែ កុម្ភៈ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៨១...អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបណ្ណការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងក្រសួងអី និងថាមពល

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបណ្ណការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន ១៥៨រូប ដែលមានស្នាដៃក្នុងការបំពេញ ភារកិច្ចបម្រើជាតិមាតុភូមិកន្លងមកដូចមានរាយនាមខាងក្រោម ៖

ក-វេជ្ជបណ្ណបាសការងារ

១	លោក	ងួន ប៉ោសេង	អគ្គាធិការរង នៃអគ្គាធិការដ្ឋាន
២	លោកស្រី	ហាំង ថាវី	ប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
៣	លោក	នួន នរិន្ទ	ប្រធាននាយកដ្ឋានអាជីវកម្មរ៉ែ
៤	លោក	តាន់ សុគន្ធ	ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ថាមពល
៥	លោក	ខុច សំអាន	អធិការ នៃអគ្គាធិការដ្ឋាន
៦	លោក	ថៃ វ៉ាន់ថៃ	អធិការ នៃអគ្គាធិការដ្ឋាន
៧	លោក	ម៉ែន បូលីសុរិយា	អនុប្រធាននាយកដ្ឋានបុគ្គលិក
៨	លោក	សើន ភាសត្យា	អនុប្រធាននាយកដ្ឋានបុគ្គលិក
៩	លោកស្រី	សួរ ប៊ុនម៉ារីណា	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងព័ត៌មានវិទ្យា
១០	លោក	គាំ វិជ្ជ	អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
១១	លោកស្រី	សួរ ប៊ុនម៉ារីយ៉ា	អនុប្រធាននាយកដ្ឋាននីតិកម្ម

១២	លោក	ឡាយ ហ្សានីត	អនុប្រធាននាយកដ្ឋានអាជីវកម្ម
១៣	លោក	អ៊ុក មុនិន្ទ	អនុប្រធាននាយកដ្ឋានជំរុញ និង អភិវឌ្ឍធនធាន
១៤	លោក	ប៊ិត សុចិត្ត	អនុប្រធាននាយកដ្ឋានបច្ចេកទេសថាមពល និង កិច្ចការថាមពលបរមាណូ
១៥	លោក	ស្រីលាង សំណាង	អនុប្រធាននាយកដ្ឋានជំរុញអភិវឌ្ឍធនធានប្រេងកាត
១៦	លោកស្រី	វ៉ាន់ឌី សក្កិកាណ្ណា	អនុប្រធាននាយកដ្ឋានជំរុញអភិវឌ្ឍធនធានប្រេងកាត
១៧	លោក	ប៉ុន ប៊ុនធឿន	ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ
១៨	លោក	ឃួន ប្រាយ៉ង	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ
១៩	លោក	វ៉ិក វ៉ាន់ថា	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ
២០	លោក	ជួប ពៅ	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម
២១	លោកស្រី	រស់ កូឡាប	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ
២២	លោក	ខៀវ មត	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ
២៣	លោក	មិន នួនវិទ្យា	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពត
២៤	លោក	ទី សុផល	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី
២៥	លោក	ហ៊ាង សុមេធ	អនុប្រធានមន្ទីររ៉ែ និងថាមពលរាជធានីភ្នំពេញ
២៦	លោក	ផាយ សុខា	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប
២៧	លោក	កឹម សីលាវិទូ	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះសីហនុ
២៨	លោក	ម៉ៅ កុលនិរតី	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះសីហនុ
២៩	លោក	ញឹម ហៀង	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ
៣០	លោក	យូ ចិន្តាយុត្តិ	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ
៣១	លោក	ហួន វ៉ាន់ស៊ី	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ
៣២	លោកស្រី	ញ៉ឹម សុមាលី	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង
៣៣	លោក	អ៊ុង ធឿន	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀង
៣៤	លោក	កេត ម៉ានី	នាយករងការងារដ្ឋាន នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង
៣៥	លោក	ពន្លក ផល្លា	ប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
៣៦	លោក	សុខ ពិសិដ្ឋ	ប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
៣៧	លោក	កែន ជាលីន	ប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
៣៨	លោក	កេត កែវសុធាវ៉ា	ប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
៣៩	លោក	យូ សាវុទ្ធី	ប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
៤០	លោក	វ៉ុវ សុភក្រ្តា	ប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
៤១	លោក	អុន សំអាង	ប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងព័ត៌មានវិទ្យា
៤២	លោក	លឹម សុខធា	ប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងព័ត៌មានវិទ្យា
៤៣	លោក	ណារ អម្រិត	ប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងព័ត៌មានវិទ្យា

៤៤	លោក	ស សែនស្រស់	ប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងព័ត៌មានវិទ្យា
៤៥	លោកស្រី	ស៊ិន វីជ័យធារី	ប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងព័ត៌មានវិទ្យា
៤៦	លោកស្រី	មាស សាលីនដា	ប្រធានការិយាល័យ នៃនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
៤៧	លោកស្រី	សួន មក៌ត	ប្រធានការិយាល័យ នៃនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
៤៨	លោកស្រី	ហេង សោភា	ប្រធានការិយាល័យ នៃនាយកដ្ឋាននីតិកម្ម
៤៩	លោក	ហិល យូហ៊ុត	ប្រធានការិយាល័យ នៃនាយកដ្ឋាននីតិកម្ម
៥០	លោក	ឈាន សុខុម	ប្រធានការិយាល័យ នៃនាយកដ្ឋាននីតិកម្ម
៥១	លោក	ប៉ាងប៊ុន តុលា	ប្រធានការិយាល័យ នៃនាយកដ្ឋាននីតិកម្ម
៥២	លោក	លឹម ប៊ុនលី	អនុប្រធានការិយាល័យ នៃនាយកដ្ឋាននីតិកម្ម
៥៣	លោក	ហ៊ុន រដ្ឋា	ប្រធានការិយាល័យ នៃនាយកដ្ឋានសហប្រតិបត្តិការ និងកិច្ចការអាស៊ាន
៥៤	លោកស្រី	សុខ សុវត្ថា	ប្រធានការិយាល័យ នៃនាយកដ្ឋានសហប្រតិបត្តិការ និងកិច្ចការអាស៊ាន
៥៥	លោក	ឈួន សម្បត្តិរតនៈ	ប្រធានការិយាល័យ នៃនាយកដ្ឋានសហប្រតិបត្តិការ និងកិច្ចការអាស៊ាន
៥៦	លោកស្រី	រឿន សុវណ្ណនី	ប្រធានការិយាល័យ នៃនាយកដ្ឋានសហប្រតិបត្តិការ និងកិច្ចការអាស៊ាន
៥៧	លោក	ហង់ វិទ្យុ	ប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន
៥៨	លោកស្រី	ស៊ី សុខនី	ប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន
៥៩	លោក	ចេង ដាក់	ប្រធានការិយាល័យ នៃនាយកដ្ឋានភូគព្ភសាស្ត្រ
៦០	លោក	ស្រីន សុងហាក់	ប្រធានការិយាល័យ នៃនាយកដ្ឋានភូគព្ភសាស្ត្រ
៦១	លោក	ម៉ុ ជួងតារាវិទូ	ប្រធានការិយាល័យ នៃនាយកដ្ឋានភូគព្ភសាស្ត្រ
៦២	លោកស្រី	បុទ្ធី វិជ្ជនី	ប្រធានការិយាល័យ នៃនាយកដ្ឋានជំរុញ និងអភិវឌ្ឍន៍ធនធានវៃ
៦៣	លោកស្រី	មឿន ស្រីម៉ៅ	ប្រធានការិយាល័យ នៃនាយកដ្ឋានជំរុញ និងអភិវឌ្ឍន៍ធនធានវៃ
៦៤	លោក	មាន ថាយ	ប្រធានការិយាល័យ នៃនាយកដ្ឋានជំរុញ និងអភិវឌ្ឍន៍ធនធានវៃ
៦៥	លោក	បែន សាវុធ	ប្រធានការិយាល័យ នៃនាយកដ្ឋានជំរុញ និងអភិវឌ្ឍន៍ធនធានវៃ
៦៦	លោក	សុខ សុខា	ប្រធានការិយាល័យ នៃនាយកដ្ឋានជំរុញ និងអភិវឌ្ឍន៍ធនធានវៃ
៦៧	លោកស្រី	កែវ សុផារិទ្ធ	ប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងការស្វែងរករ៉ែ
៦៨	លោកស្រី	លឹម ពេជ្រលូលីន	ប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងការស្វែងរករ៉ែ
៦៩	លោក	សេង យូហៃ	ប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងការស្វែងរករ៉ែ
៧០	លោក	អៀង វណ្ណារិទ្ធ	ប្រធានការិយាល័យ នៃនាយកដ្ឋានវិស័យសំណង់
៧១	លោក	ទី ពិសិដ្ឋជាតិ	ប្រធានការិយាល័យ នៃនាយកដ្ឋានអាជីវកម្មវៃ
៧២	លោក	អេង មុនីវណ្ណ	ប្រធានការិយាល័យ នៃនាយកដ្ឋានអាជីវកម្មវៃ
៧៣	លោក	លី ចំរើន	ប្រធានការិយាល័យ នៃនាយកដ្ឋានថាមពលកកើតឡើងវិញ និង ថាមពលថ្មី
៧៤	លោក	នង ឆរីវណ្ណ	ប្រធានការិយាល័យ នៃនាយកដ្ឋានថាមពលកកើតឡើងវិញ និង ថាមពលថ្មី
៧៥	លោកស្រី	ប្រាក់ ចាន់ពុទ្ធី	ប្រធានការិយាល័យ នៃនាយកដ្ឋានថាមពលកកើតឡើងវិញ និង ថាមពលថ្មី

៧៦	លោក	លាង ខេមបូឌី	ប្រធានការិយាល័យ នៃនាយកដ្ឋានថាមពលកើតឡើងវិញ និង ថាមពលថ្មី
៧៧	លោក	ជិបហុង សាវ៉ាស៊ី	ប្រធានការិយាល័យ នៃនាយកដ្ឋានថាមពលកើតឡើងវិញ និង ថាមពលថ្មី
៧៨	លោក	ម៉ាត់ វិហ្វាត	ប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍ថាមពល
៧៩	លោក	គិន សុផា	ប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍ថាមពល
៨០	លោក	សុខ ច័ន្ទដារ៉េត	ប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍ថាមពល
៨១	លោក	ស៊ីង វ៉ាន់ឡឿន	ប្រធានការិយាល័យ នៃនាយកដ្ឋានបច្ចេកទេសថាមពល និង កិច្ចការថាមពលបរទេស
៨២	លោក	ហ៊ុំ ផល្លី	ប្រធានការិយាល័យ នៃនាយកដ្ឋានបច្ចេកទេសថាមពល និង កិច្ចការថាមពលបរទេស
៨៣	លោក	ម៉ុក វឌ្ឍនៈ	ប្រធានការិយាល័យ នៃនាយកដ្ឋានបច្ចេកទេសថាមពល និង កិច្ចការថាមពលបរទេស
៨៤	លោក	មាស សារ៉ែម	ប្រធានការិយាល័យ នៃនាយកដ្ឋានបច្ចេកទេសថាមពល និង កិច្ចការថាមពលបរទេស
៨៥	លោកស្រី	ហិន ណារ៉ែន	ប្រធានការិយាល័យ នៃនាយកដ្ឋានវារីអគ្គិសនី
៨៦	លោក	ហ៊ាន វ៉ាសនា	ប្រធានការិយាល័យ នៃនាយកដ្ឋានវារីអគ្គិសនី
៨៧	លោក	ផាន់ រុទ្ធី	ប្រធានការិយាល័យ នៃនាយកដ្ឋានសិក្សាស្រាវជ្រាវប្រេងកាត
៨៨	លោក	ឡេ សម្បត្តិ	ប្រធានការិយាល័យ នៃនាយកដ្ឋានសិក្សាស្រាវជ្រាវប្រេងកាត
៨៩	លោក	សែ ស៊ីម	ប្រធានការិយាល័យ នៃនាយកដ្ឋានសិក្សាស្រាវជ្រាវប្រេងកាត
៩០	លោក	ស៊ិន គួន	ប្រធានការិយាល័យ នៃនាយកដ្ឋានសិក្សាស្រាវជ្រាវប្រេងកាត
៩១	លោក	ឃ្លាំង អមរាដារិទ្ធ	ប្រធានការិយាល័យ នៃនាយកដ្ឋានជំរុញ និង អភិវឌ្ឍន៍ធនធានប្រេងកាត
៩២	លោក	សៀង ចំរុង	ប្រធានការិយាល័យ នៃនាយកដ្ឋានជំរុញ និង អភិវឌ្ឍន៍ធនធានប្រេងកាត
៩៣	លោកស្រី	សោម មុនីធីតា	ប្រធានការិយាល័យ នៃនាយកដ្ឋានជំរុញ និង អភិវឌ្ឍន៍ធនធានប្រេងកាត
៩៤	លោក	អ៊ិន វិធីទ្ធ	ប្រធានការិយាល័យ នៃនាយកដ្ឋានបច្ចេកវិទ្យាប្រេងកាត គាំទ្រកិច្ចប្រតិបត្តិការ និងសន្តិសុខថាមពល
៩៥	លោក	ហាង គឹមហួន	ប្រធានការិយាល័យ នៃនាយកដ្ឋានបច្ចេកវិទ្យាប្រេងកាត គាំទ្រកិច្ចប្រតិបត្តិការ និងសន្តិសុខថាមពល
៩៦	លោក	រឿន ប៊ុនថា	ប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត
៩៧	លោក	សែន វ៉ាសនា	ប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត
៩៨	លោក	ហោ វិចិត្រ	ប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត
៩៩	លោក	ឆាលី សំសុក្រីត្យ	ប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត
១០០	លោក	ថៃ ខុនលី	ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការប្រេងកាតអន្តរជាតិ
១០១	លោក	ត្រី វណ្ណារ៉ា	ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការប្រេងកាតអន្តរជាតិ
១០២	លោក	ម៉ែន រតនា	ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការប្រេងកាតអន្តរជាតិ

ខ-មេធាវីប្រាក់កោះ

១	លោក	ឡេង លាត	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប
២	លោក	នុត សុទ្ធី	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ
៣	លោក	វ៉ត្ត តុលា	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ
៤	លោក	រស់ សំណាង	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី

៥	លោកស្រី	មាស មករា	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប
៦	លោក	ពេជ ពិសេស	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប
៧	លោក	សែត សៀវ	អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន
៨	លោក	លី រដ្ឋាវិទូ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអាជីវកម្មរ៉ែ
៩	លោក	ប៊ុន ប៊ុនឡេង	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអាជីវកម្មរ៉ែ
១០	លោក	អ៊ូ ណារ៉ាត់	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអាជីវកម្មរ៉ែ
១១	លោក	ស្ងួង គី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានភូគព្ភសាស្ត្រ
១២	លោក	ភោគ សុផា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានភូគព្ភសាស្ត្រ
១៣	លោក	សុខ សោភ័ណ្ឌ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានភូគព្ភសាស្ត្រ
១៤	លោក	ហុក ប៊ុននី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានភូគព្ភសាស្ត្រ
១៥	លោក	ស៊ី ភា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានភូគព្ភសាស្ត្រ
១៦	លោកស្រី	ហេង តុលា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានជំរុញ និងអភិវឌ្ឍន៍ធនធានរ៉ែ
១៧	លោក	នុយ មង្គលតុលា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានជំរុញ និងអភិវឌ្ឍន៍ធនធានរ៉ែ
១៨	លោក	លឹម ជាលី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានជំរុញ និងអភិវឌ្ឍន៍ធនធានរ៉ែ
១៩	លោកស្រី	មាស រដ្ឋធានី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានជំរុញ និងអភិវឌ្ឍន៍ធនធានរ៉ែ
២០	លោក	លន់ សម្បជ័យរតន្ត្រី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងការស្វែងរករ៉ែ
២១	លោក	យិន រតនៈ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងការស្វែងរករ៉ែ
២២	លោក	នី ផារ៉ា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងការស្វែងរករ៉ែ
២៣	លោក	កង សាន	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរ៉ែសំណង់
២៤	លោក	ភោគ សំបូរ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរ៉ែសំណង់
២៥	លោក	លី ស៊ិនហួន	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអាជីវកម្មរ៉ែ
២៦	លោក	អ៊ុយ វិទូ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអាជីវកម្មរ៉ែ
២៧	លោក	ឈួន សំបូរ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអាជីវកម្មរ៉ែ
២៨	លោក	ជ័យ ពល័ត្ន	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអាជីវកម្មរ៉ែ
២៩	លោក	យឹម សុភី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានថាមពលកកើតឡើងវិញ និង ថាមពលថ្មី
៣០	លោក	ឯម គុណសក្កា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានថាមពលកកើតឡើងវិញ និង ថាមពលថ្មី
៣១	លោក	លាង រស្មី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានថាមពលកកើតឡើងវិញ និង ថាមពលថ្មី
៣២	លោក	ស្រីង ប៊ែងសុង	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបច្ចេកទេសថាមពល និង កិច្ចការថាមពលបរមាណូ
៣៣	លោក	សាន សុផល	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបច្ចេកទេសថាមពល និង កិច្ចការថាមពលបរមាណូ
៣៤	លោក	សៀម ពិសិដ្ឋ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបច្ចេកទេសថាមពល និង កិច្ចការថាមពលបរមាណូ
៣៥	លោក	ចក់ វណ្ណធី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបច្ចេកទេសថាមពល និង កិច្ចការថាមពលបរមាណូ
៣៦	លោក	វៀម កុសល្យ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបច្ចេកទេសថាមពល និង កិច្ចការថាមពលបរមាណូ

៣៧ លោក	យា ច័ន្ទសារវុឌ្ឍ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានវារីអគ្គិសនី
៣៨ លោក	សូ បូរក្តី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានវារីអគ្គិសនី
៣៩ លោក	តេង ម៉ាប់	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសិក្សាស្រាវជ្រាវប្រេងកាត
៤០ លោកស្រី	កែវ រចនា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសិក្សាស្រាវជ្រាវប្រេងកាត
៤១ លោកស្រី	ស៊ាង ស៊ីណាត	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសិក្សាស្រាវជ្រាវប្រេងកាត
៤២ លោកស្រី	ហែម ពៅនារី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបច្ចេកវិទ្យាប្រេងកាត គាំទ្រកិច្ចប្រតិបត្តិការ និងសន្តិសុខថាមពល
៤៣ លោក	អ៊ុច រតនា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបច្ចេកវិទ្យាប្រេងកាត គាំទ្រកិច្ចប្រតិបត្តិការ និងសន្តិសុខថាមពល

ក-មេធាវីសំណើការងារ

១ លោកស្រី	អូន ស៊ីណាន	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
២ លោក	សួន តុលា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
៣ លោកស្រី	សួរ ប៊ុនម៉ារ៉ានី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងព័ត៌មានវិទ្យា
៤ លោកស្រី	សូ ស្រីពៅ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងព័ត៌មានវិទ្យា
៥ លោក	វ៉ាត សីហា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងព័ត៌មានវិទ្យា
៦ លោក	នីម សម្បត្តិ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងព័ត៌មានវិទ្យា
៧ លោក	ឆាយ សុខជា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងព័ត៌មានវិទ្យា
៨ លោកស្រី	ឈាន់ សោភា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងព័ត៌មានវិទ្យា
៩ លោក	ណាវ អម្រេត	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងព័ត៌មានវិទ្យា
១០ លោក	ផង់ វិចិត្រ	អនុប្រធានការិយាល័យ នៃនាយកដ្ឋាននីតិកម្ម
១១ លោក	សូ រចនា	អនុប្រធានការិយាល័យ នៃនាយកដ្ឋាននីតិកម្ម
១២ លោកស្រី	ម៉ៅ ឡានីន	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសហប្រតិបត្តិការ និងកិច្ចការអាស៊ាន
១៣ លោក	អ៊ុត សុជាតិ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសហប្រតិបត្តិការ និងកិច្ចការអាស៊ាន

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ
សាធារណៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗ
ខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២១ ខែ កញ្ញា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ព.ស. ២៥៦១
សម្តេចនាយករដ្ឋមន្ត្រី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៥២ អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំងលោក **ដោក ជូឃ៍** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានលំនៅឋាន ជំនួសលោក **សូ សុខ** ដែលបានផ្ទេរចេញ ។

មាត្រា ២ .- បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៣ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ទី ១៥ ខែ កើត ខែ ឆ្នាំ ព.ស. ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០១៨

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ទទួលយកសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ទទួលយកបន្ទាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ១៨៣ អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមុខងារ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : តែងតាំងមុខងារ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

- | | | | |
|-------------------|--------------------|----------------|--|
| ១-ឧត្តមសេនីយ៍ត្រី | ឃ្វី ពៅ | អត្តលេខ ០០២៧៥៩ | ជា មេបញ្ជាការរង យោធភូមិភាគទី២
បន្ថែមលើមុខងារបច្ចុប្បន្ន |
| ២-ឧត្តមសេនីយ៍ត្រី | ឈឹម ខៀវ | អត្តលេខ ០០០៩៤៤ | ជា មេបញ្ជាការរង យោធភូមិភាគទី៣
បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៣-ឧត្តមសេនីយ៍ត្រី | សាវិន វិបុល | អត្តលេខ ០១៥៥១៨ | ជា មេបញ្ជាការរង យោធភូមិភាគទី៣
បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៤-ឧត្តមសេនីយ៍ត្រី | សោម ស៊ុន | អត្តលេខ ០០០៩៧៩ | ជា មេបញ្ជាការរង យោធភូមិភាគទី៤
បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៥-ឧត្តមសេនីយ៍ត្រី | វិរុក ឃ្លួច | អត្តលេខ ០០៣០៣៦ | ជា មេបញ្ជាការរង យោធភូមិភាគទី៥
បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៦-ឧត្តមសេនីយ៍ត្រី | សាន គឹមឡែង | អត្តលេខ ០២៨២៥៩ | ជា មេបញ្ជាការរង យោធភូមិភាគទី១
បន្ថែមលើមុខងារបច្ចុប្បន្ន |

- ៧-ឧត្តមសេនីយ៍ត្រី **ឡឿន សាវ៉ន** អត្តលេខ ០១៨៨៧៧ ជា មេបញ្ជាការរង យោធិកម្មភាគទី២
បន្ថែមលើមុខងារបច្ចុប្បន្ន
- ៨-ឧត្តមសេនីយ៍ត្រី **វិភិត ប៊ុនឡឿន** អត្តលេខ ០០៤៩៧០ ជា មេបញ្ជាការរង យោធិកម្មភាគទី២
បន្ថែមលើមុខងារបច្ចុប្បន្ន
- ៩-ឧត្តមសេនីយ៍ត្រី **ស៊ិន ភាត់** អត្តលេខ ០១៧៥៤០ ជា មេបញ្ជាការរង យោធិកម្មភាគទី៤
បន្ថែមលើមុខងារបច្ចុប្បន្ន
- ១០-ឧត្តមសេនីយ៍ត្រី **ប័ន្ទ សុភ័ក្ត្រា** អត្តលេខ ០១០១០៥ ជា មេបញ្ជាការរង យោធិកម្មភាគទី៤
បន្ថែមលើមុខងារបច្ចុប្បន្ន
- ១១-ឧត្តមសេនីយ៍ត្រី **គួន ភាវា** អត្តលេខ ០១០៧០៦ ជា មេបញ្ជាការរង យោធិកម្មភាគទី៥
បន្ថែមលើមុខងារបច្ចុប្បន្ន
- ១២-ឧត្តមសេនីយ៍ត្រី **គឹម ឆាន** អត្តលេខ ០០០៦៣៥ ជា នាយសេនាធិការរង
បញ្ជាការដ្ឋានកងទ័ពជើងគោក
- ១៣-ឧត្តមសេនីយ៍ត្រី **អ៊ុក សុភា (សាវី)** អត្តលេខ ០២៦៤៦១ ជា នាយសេនាធិការរង
បញ្ជាការដ្ឋានកងទ័ពជើងគោក
- ១៤-ឧត្តមសេនីយ៍ត្រី **ប័ន្ទ មុនី (សាវី)** អត្តលេខ ០០១៨៦០ ជា នាយសេនាធិការរង
បញ្ជាការដ្ឋានកងទ័ពជើងគោក
- ១៥-ឧត្តមសេនីយ៍ត្រី **ស៊ិន ថាវី (សាវី)** អត្តលេខ ០១៦៤៥៣ ជា នាយសេនាធិការរង
បញ្ជាការដ្ឋានកងទ័ពជើងគោក
- ១៦-ឧត្តមសេនីយ៍ត្រី **ហ៊ាង គឹមឡូ (សាវី)** អត្តលេខ ០០០៦៥៦ ជា នាយសេនាធិការរង
បញ្ជាការដ្ឋានកងទ័ពជើងគោក
- ១៧-ឧត្តមសេនីយ៍ត្រី **វេង អភិ** អត្តលេខ ០០១៩១៨ ជា នាយសេនាធិការរង
បញ្ជាការដ្ឋានកងទ័ពជើងគោក

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គ-
មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធនឹងសាមីខ្លួន
ដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ៤ ខែ ១២ ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៨៤ អនក្រ - តត



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមុខងារ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សង្ខេប

មាត្រា ១ : តែងតាំងមុខងារ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានឈ្មោះដូចខាងក្រោម៖

- ១-ឧត្តមសេនីយ៍ទោ **លោក សុខា** អត្តលេខ ០០០៤៩៩ ជា មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក និងជា មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ បញ្ជាការដ្ឋានកងទ័ពជើងគោក
- ២-ឧត្តមសេនីយ៍ទោ **ឃុំល សុខី** អត្តលេខ ០១១២៣៥ ជា អគ្គនាយករង
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
- ៣-ឧត្តមសេនីយ៍ទោ **លោក ពលៈ** អត្តលេខ ០២៤៨៤២ ជា អគ្គនាយករង
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
- ៤-ឧត្តមសេនីយ៍ទោ **លោក សំឡែង** អត្តលេខ ០២៤៧៧៤ ជា នាយក នាយកដ្ឋានផែនការ
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
- ៥-ឧត្តមសេនីយ៍ទោ **សោម ភេនា** អត្តលេខ ០០៩២៨៧ ជា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា
បន្ថែមលើមុខងារបច្ចុប្បន្ន
- ៦-ឧត្តមសេនីយ៍ត្រី **សាន ម៉េង** អត្តលេខ ០០៣៥៤១ ជា នាយសេនាធិការរង
បញ្ជាការដ្ឋានកងទ័ពជើងគោក

៧-ឧត្តមសេនីយ៍ត្រី ឌី ស៊ីណា អគ្គលេខ ០០៤៩០០ ជា នាយសេនាធិការរង
បញ្ជាការដ្ឋានកងទ័ពជើងកោក

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គ-
មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួន
ដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ចន្ទ ១៦ កើត ខែ ស៊ីសា ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ✓
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសអធិបតីនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៩៩ អនក្រ.តត



អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

បំពាក់ **មេដាយការងារ** តាមលំដាប់ថ្នាក់ ជូនលោក លោកស្រី ជាអភិបាលរង ក្រុង ស្រុក មន្ត្រីរាជការ និងស្មៀនឃុំ សង្កាត់ នៃខេត្តក្រចេះ ចំនួន ៣៤រូប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបានល្អប្រសើរ ដូចមានរាយនាមខាងក្រោម ៖

ក- មេដាយមាសការងារ

១-លោក កោ សិទ្ធិ	អភិបាលរងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
២-លោកស្រី អ៊ុយ វីវ៉េន	អភិបាលរងស្រុកឆ្លូង ខេត្តក្រចេះ
៣-លោកស្រី ម៉ែន សុផល	អភិបាលរងស្រុកឆ្លូង ខេត្តក្រចេះ
៤-លោក ហោ សុភារុណ	អនុប្រធានអង្គភាពលទ្ធកម្មសាលាខេត្តក្រចេះ
៥-លោក វេង ធារម្យ	អនុប្រធានអង្គភាពលទ្ធកម្មសាលាខេត្តក្រចេះ
៦-លោក សេក រុន	មន្ត្រីសាលាខេត្តក្រចេះ

៧-លោក ឡឿង វ៉ា	ប្រធានការិយាល័យសាលាខេត្តក្រចេះ
ខ- មេធាវីប្រាក់ករពារ	
១-លោក អ៊ឹម ណារ៉ុន	អភិបាលរងស្រុកចិត្របុរី ខេត្តក្រចេះ
២-លោក ឥ័រ គ្រាង	អភិបាលរងស្រុកស្នួល ខេត្តក្រចេះ
៣-លោក ឥម ធីរិន	អភិបាលរងស្រុកសំបូរ ខេត្តក្រចេះ
៤-លោក សាម លីម៉ែត	ប្រធានការិយាល័យសាលាខេត្តក្រចេះ
៥-លោក សន ស៊ីជេន	ប្រធានការិយាល័យសាលាខេត្តក្រចេះ
៦-លោក ធុន ប៊ុំឡែន	ប្រធានការិយាល័យសាលាខេត្តក្រចេះ
៧-លោកស្រី អ៊ឹម វិច្ឆិកាដានី	ប្រធានការិយាល័យសាលាខេត្តក្រចេះ
៨-លោកស្រី សុខ សុផាត	នាយករដ្ឋបាលសាលាស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
៩-លោកស្រី ស៊ា ច្រៀង	អនុប្រធានការិយាល័យកសាងសាលាខេត្តក្រចេះ
១០-លោកស្រី ញ៉ែល វិឡា	ប្រធានការិយាល័យសាលាខេត្តក្រចេះ
១១-លោក យូរ វ៉ាវ៉ាន់	មន្ត្រីសាលាខេត្តក្រចេះ
១២-លោក ជាន សុមិត្រ	មន្ត្រីសាលាខេត្តក្រចេះ
១៣-លោកស្រី ធាន ពិសី	អនុប្រធានការិយាល័យសាលាខេត្តក្រចេះ
១៤-លោក ស្រស់ ណារិន	ស្មៀនឃុំឃ្លីម ស្រុកស្នួល ខេត្តក្រចេះ
១៥-លោក ធិត្យ សាម៉ន	ស្មៀនឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ
១៦-លោក គង់ សេដ្ឋា	ស្មៀនឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ
១៧-លោក ថាត់ សុផា	ស្មៀនឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ
គ- មេធាវីសំណើការពារ	
១-លោក ទូ សុផល	អភិបាលរងក្រុងក្រចេះ ខេត្តក្រចេះ
២-លោក លី ឌុន្តា	អនុប្រធានការិយាល័យសាលាខេត្តក្រចេះ
៣-លោកស្រី មី សុខគា	អនុប្រធានអង្គភាពលទ្ធកម្មសាលាខេត្តក្រចេះ
៤-លោកស្រី ញ៉ែម សុខអេង	មន្ត្រីសាលាក្រុងក្រចេះ ខេត្តក្រចេះ
៥-លោកស្រី អេត ស្រីនិច្ច	មន្ត្រីសាលាក្រុងក្រចេះ ខេត្តក្រចេះ

៦-លោក ស៊ុន សុខន្ទ្រាវ៉ា	មន្ត្រីសាលាក្រុងក្រចេះ ខេត្តក្រចេះ
៧-លោក ឡាង ស៊ីម៉េត	មន្ត្រីសាលាក្រុងក្រចេះ ខេត្តក្រចេះ
៨-លោក ឃីន ឌុន	ស្មៀនឃុំកំពង់ជ័រ ស្រុកស្ទឹង ខេត្តក្រចេះ
៩-លោក សែម ម៉ារឌី	មន្ត្រីសាលាខេត្តក្រចេះ
១០-លោក សំ ភីរ័ត	អនុប្រធានការិយាល័យសាលាស្រុកចិត្របុរី ខេត្តក្រចេះ ។

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះ ក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ថ្ងៃទី១៨ ខែ កើត ឆ្នាំ ២៥៦១ ព.ស.២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៨១ អនក្រ.តត

**អនុក្រឹត្យ
ស្តីពីការជូនវេជ្ជបញ្ជាមូលដ្ឋានសាធារណៈ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-បំពាក់ វេជ្ជបញ្ជាមូលដ្ឋានសាធារណៈ ថ្នាក់ អិបឌីឌូ ជូនអ្នកស្រី អៀង ចាន់ឡាយ សប្បុរសជន នៅរាជធានីភ្នំពេញ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាងអគារសិក្សា សាលាបុណ្យ និងសមិទ្ធផលនានា នៅឃុំទំនប់ស្រុកបាធាយ ខេត្តកំពង់ចាម ដោយចំណាយអស់ទឹកប្រាក់ចំនួន ៥២.៣០០ ដុល្លារ ។

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃពុធ ១២ ខែ កុម្ភៈ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០១៨
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៩៧៧.....៧៧៧/ក.ចត

**អនុក្រឹត្យ
ស្តីពីការជូនមេធាវីស្ថាបនាជាតិ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១.-បំពាក់ **មេធាវីស្ថាបនាជាតិ** ចំនួន ០៥ គ្រឿង ជូនសប្បុរសជនចំនួន ៥ រូប ដែលបានចូលរួមជួយកសាងអគារសិក្សាជូនសាលាបឋមសិក្សាស្រែព្រីង នៅភូមិត្រពាំងស្ពៅ ឃុំត្រពាំងក្តាំង ស្រុកឈូក ខេត្តកំពត ដោយចំណាយថវិកាសរុបចំនួន ៥៦.០៦៨ ដុល្លារអាមេរិក ដូចមានរាយនាមខាងក្រោម៖

១-កញ្ញា	Ouline Ear	សប្បុរសជនបារាំង
២-លោក	Laurent Dobler	សប្បុរសជនបារាំង
៣-អ្នកស្រី	Jane Russell	សប្បុរសជនបារាំង
៤-លោកបណ្ឌិត	Hay Ly Eang	សប្បុរសជនខ្មែរ
៥-លោក	Paget Sayers	សប្បុរសជនអូស្ត្រាលី

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អភិបាលនៃគណៈអភិបាលខេត្តកំពត និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ទទួលយកសម្តេចនាយករដ្ឋមន្ត្រី
 - ទទួលយកបម្រាមរដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៤៤ អនក្រ-តត

**អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ឌ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់ មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ មីមឌិន ចំនួន ០៣ គ្រឿង ជូនសប្បុរសជនជប៉ុន ដែលបានចូលរួមជួយកសាងអគារសិក្សា ផ្តល់ប្រាក់ខែដល់លោកគ្រូ អ្នកគ្រូ និងជួយផ្តល់អាហារូបករណ៍សិស្សក្រីក្រ ដោយចំណាយថវិកាសរុបចំនួន ៣៥៨.០១៥ ដុល្លារអាមេរិក ដូចមានរាយនាមខាងក្រោម៖

- | | | |
|-----------|-----------------|--|
| ១-ឯកឧត្តម | Lizumi Kamon | អភិបាលខេត្ត Tokushima នៃប្រទេសជប៉ុន |
| ២-លោក | Suzuka Takeshi | គ្រូបង្រៀននៅវិទ្យាល័យពាណិជ្ជសាស្ត្រនៅខេត្ត Tokushima |
| ៣-លោក | Tsuyuki Shigeru | គ្រូបង្រៀននៅ Kawai-Juku Preparatory School |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ១៤ ខែ កើត ខែ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៩៩ អនក្រ.តត

**អនុក្រឹត្យ
ស្តីពីការជូនមេធាវីស្ថាបនាជាតិ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់ មេធាវីស្ថាបនាជាតិ ចំនួន ០៧ គ្រឿង ជូនក្រុមហ៊ុន និងសប្បុរសជន ដែលបានចូលរួមជួយកសាងអគារសិក្សាជូនសាលានៅតាមបណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ដូចមានរាយនាមខាងក្រោម៖

ក-សប្បុរសជនចំនួន ២ រូប ចូលរួមជួយកសាងអគារសិក្សា ០១ ខ្នង ជូនសាលាបឋមសិក្សាខ្នាយកូរ ភូមិខ្នាយកូរ ឃុំត្នោត ស្រុកកញ្ជ្រៀម ខេត្តព្រៃវែង ថវិកាចំនួន ៧៨.០០០ ដុល្លារអាមេរិក។

១-លោក SUZUKI

២-លោក NAKA MURA

ខ-សប្បុរសជន និងក្រុមហ៊ុន ចូលរួមជួយកសាងអគារសិក្សា ០១ ខ្នង ជូនសាលាបឋមសិក្សាឃ្លើវ ឃុំឈូក ស្រុកក្រចេះ ខេត្តត្បូងឃ្មុំ ថវិកាចំនួន ៤០.០០០ ដុល្លារអាមេរិក។

៣-ក្រុមហ៊ុន AJINOMOTO GROUP RODOKUMIAIC

៤-លោក NEGISHI TSUNEJI

គ-សប្បុរសជនចំនួន ២ រូប ចូលរួមជួយកសាងអគារសិក្សា ០១ ខ្នង ជូនវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន នៅភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថវិកាចំនួន ៤៦៦.១៥០ ដុល្លារអាមេរិក។

៥-លោក KIM YOO YEAL

៦-លោក KIM HONG IN

ឃ-សប្បុរសជនចូលរួមជួយកសាងអាគារសិក្សា ០១ ខ្នង ជួនសាលាបឋមសិក្សាភូមិព្រះអង្គ ក្នុងភូមិព្រះអង្គ
ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ថវិកាចំនួន ៣៤.៨១៨ ដុល្លារអាមេរិក។

៧-លោក Masato Kitagawa, អ្នកស្រី Yoko Takada និងអ្នកស្រី Yumiko Nakayama

មានគ្រា២ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន
និងកីឡា អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ត្បូងឃ្មុំ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ
តាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ទី ២៧ ខែ កើត ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨
សម្តេចរដ្ឋមន្ត្រី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៩១...នស/ក្រ.បត

**អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់ មេដាយស្ថាបនាជាតិ ចំនួន ០៣ គ្រឿង ជូនសម្របសម្រួលជនចំនួន ៣ រូប ដែលបានចូលរួមជួយកសាងអគារសិក្សា និងបំពាក់គ្រឿងសង្ហារឹមគ្រប់គ្រាន់នៅក្នុងសាលាបឋមសិក្សាពោធិ៍ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយចំណាយថវិកាសរុបចំនួន ៦៩,៤០០ ដុល្លារអាមេរិក ដូចមានរាយនាមខាងក្រោម៖

- ១-លោក **អូរ៉ូយ៉ាម៉ា ហ៊ីរ៉ូហ្វុមិ** (Mr. Hirofumi MURAYAMA)
- ២-លោក **អូរ៉ូយ៉ាម៉ា គូរិកិឌី** (Mr. Koichi MURAYAMA)
- ៣-លោក **អូរ៉ូយ៉ាម៉ា គីមីអូ** (Mr. Kimio MURAYAMA)

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ២៧ ខែ ឧសភា ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(Handwritten signature)



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១.៩.១.....១៩៩៩ ក.ត.ត

**អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់ មេដាយស្ថាបនាជាតិ ចំនួន ០៥ គ្រឿង ជូនសប្បុរសជនចំនួន ៥ រូប ដែលបានចូលរួមជួយកសាងអគារសិក្សាចំនួន ១២ ខ្នង ផ្ទះសំណាក់គ្រូបង្រៀន ១៥ ខ្នង និងកែលំអបរិស្ថានសាលារៀនតានី និងសាលារៀនដទៃទៀតនៅក្នុងខេត្តកោះកុង ដោយចំណាយថវិកាសរុបចំនួន ៣.២៥២.៤១៦ ដុល្លារអាមេរិក ដូចមានរាយនាមខាងក្រោម៖

១-លោក គឹម សេង	សប្បុរសជន
២-លោក ម៉ូក សាណា	តំណាងអង្គការ Save the Children ប្រចាំប្រទេស
៣-លោក គិត ម៉ារឌី	តំណាងអង្គការ Save the Children ប្រចាំតំបន់ខាងលិច
៤-លោក សុភ សំណាង	តំណាងអង្គការ Save the Children ប្រចាំខេត្តកោះកុង
៥-លោក ចៅ សុភា	តំណាងអង្គការ CHADA

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ១៧ កើត ខែ ស៊ីសា ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៩៣.....នស/រកត.តត

**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងមុខតំណែងមន្ត្រីគណៈបាលជាតិ និងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកម/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគណៈបាលជាតិកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៦០៨ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្ត នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
- បានឃើញអនុក្រឹត្យលេខ១៣ អនក្រ.បក ចុះថ្ងៃទី២២ ឆ្នាំ២០០៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
- យោងតាមសំណើរបស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

សម្រេច

មាត្រា ១: តែងតាំងមុខតំណែង ប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំនួន ០២រូប ដូចខាងក្រោម :

- ១- លោកឧត្តមសេនីយ៍ទោ **យី សិទ្ធិ** អត្តលេខ ០៥១០៨ ពីអនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ ទៅជាប្រធាននាយកដ្ឋានអនុវត្តច្បាប់

២- លោក **លីម សុខហួត** ឋាននុរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ ៦ ពីអនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និង ស្ថាបនានីតិសម្បទា ទៅជាប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្ថាបនានីតិសម្បទា ។

មាត្រា២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមាន ចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

- កន្លែងទទួល :
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល ✓
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃទី ៤ ខែ កើត ខែ ជេស្ឋ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ✓
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៩៤ អនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការតម្កល់ឯកសារស្តីពីការអនុវត្តន៍កិច្ចការជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១: តម្កល់ឯកសារស្តីពីការអនុវត្តន៍ វេសនីយ៍ឯក ជូននាយកនគរបាលជាតិខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១- វេសនីយ៍ទា **ឆ័យ ហ៊ុន** អត្តលេខ ១៦៤១៣
- ២- វេសនីយ៍ទា **ជូ ពុន** អត្តលេខ ១៦៥៣២ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រះរាជក្រឹត្យ
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៩៥ អនក្រ.តត

អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងនិងបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ៤៨៤ អនក្រ.បក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការបង្កើតឧទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ឧទ្ធកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- យោងតាមតម្រូវការការងារ

សម្រេច

មាត្រា ១ ៖ តែងតាំង និងផ្តល់ឋានៈលោក **ប៉ាន់ ខែមឫឡុនា** ជាសមាជិកក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ អគ្គនាយករង ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៗ ១៩ ខែ ឧសភា ឆ្នាំរកា នព្វស័ក ព.ស ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៩.០១.២០១៨ អនក្រ.បក

អនុក្រឹត្យ

ស្តីពីការសម្រួលការកិច្ច និងតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ : សម្រួលការកិច្ច និងតែងតាំងមន្ត្រីរាជការចំនួន ២រូប នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដូចមានរាយនាមខាងក្រោម ៖

- ១- លោកស្រី ផាន សោភា ជាអនុប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ មានឋានៈស្មើអគ្គនាយករង
- ២- លោក យ៉ា ប៊ុនណា ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានទឹកស្អាត

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសដ្ឋេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ១៤ ៧ ២០១៨ ខែ ៧ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ...១៩៧...អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរសក្តិ នាយករដ្ឋមន្ត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះ ថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានឃើញអនុក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងការពារជាតិ
- យោងតាមសំណើរបស់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : ដំឡើងឋានន្តរសក្តិថ្នាក់ វរសេនីយឯក នាយទាហាន(នាវិ) នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

- | | | | |
|---|-----------------------------|----------------|---|
| ១-វរសេនីយឯក | សុខ សារ៉េន | អត្តលេខ ០៨២០៨៧ | ជំនួយការ ការិយាល័យគ្រប់គ្រងឋានន្តរសក្តិ និងតែងតាំងផ្លាស់ប្តូរ នាយកដ្ឋានបុគ្គលិក |
| ២-វរសេនីយឯក | សុខ សុឡី | អត្តលេខ ១៣១៥៩២ | ជំនួយការ លេខាធិការដ្ឋាននាយកដ្ឋានបុគ្គលិក |
| ៣-វរសេនីយឯក | ឈុន ជាឡែន | អត្តលេខ ១៦៣២០១ | ជំនួយការ ការិយាល័យផែនការនាយកដ្ឋានបុគ្គលិក |
| ៤-វរសេនីយឯក | សាត ប័ន្តសុខន្ទ្រាវិ | អត្តលេខ ០២៥៨៥៦ | ជំនួយការ ឯកឧត្តម ស្វាយ សុវណ្ណា |
| អត្តលេខាធិការរង អត្តលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម | | | |
| ៥-វរសេនីយឯក | សាយ សុម៉ាលី | អត្តលេខ ១៩៨៦៩៧ | ជំនួយការ ឯកឧត្តម ជ័យ សុន |
| អត្តលេខាធិការ អត្តលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម | | | |

៦-វេសេនីយ៍ទោ ឆ្នាំ សុច្ឆានី អត្តលេខ ១៦១៧៩៧ នាយផ្នែកភស្តុភារ បច្ចេកទេស
មជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា នាយកដ្ឋានភូមិសាស្ត្រ

មាត្រា២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និង
សាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ១៤ ខែ កើត ខែ ឧសភា ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៩៩ អនក្រ.តក



អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ឯក នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

១-វរសេនីយ៍ទោ	វ៉ែត សាវ៉ែម	អត្តលេខ ០៧៤០៦១	នាយសេនាធិការរង កងពលតូចលេខ ៧០
២-វរសេនីយ៍ទោ	យុទ្ធ ខេមរា	អត្តលេខ ០៣២៤២១	នាយសេនាធិការរង កងពលតូចលេខ ៧០
៣-វរសេនីយ៍ទោ	សុខ សុភ័ក្ត្រ	អត្តលេខ ១៦៨០៨០	នាយការិយាល័យទំនាក់ទំនងអន្តរជាតិ កងពលតូចលេខ ៧០
៤-វរសេនីយ៍ទោ	ហេង អគ្គី	អត្តលេខ ១១៣៤២០	នាយករង សាលាហ្វឹកហ្វឺន កងពលតូចលេខ ៧០
៥-វរសេនីយ៍ទោ	សូ សេង	អត្តលេខ ០៣១២៦៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០

៦-វេសនីយ៍ទោ	សុខ	សំរោត	អត្តលេខ ០៣១២៦៨	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
៧-វេសនីយ៍ទោ	ភីន	ជន្លី	អត្តលេខ ១៣៨៥៨៦	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
៨-វេសនីយ៍ទោ	ខាន់	ថៃង	អត្តលេខ ០៣២៣៦៩	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
៩-វេសនីយ៍ទោ	លឹម	សុជាតិ	អត្តលេខ ១៣៨៥២៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
១០-វេសនីយ៍ទោ	សំរិត	សំរោត	អត្តលេខ ១១៣៤៦៩	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
១១-វេសនីយ៍ទោ	នេវ	វ៉ាន់តូ	អត្តលេខ ០១១៤៥៧	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
១២-វេសនីយ៍ទោ	ជ្រិន	សុឆា	អត្តលេខ ០៦៣៣០៩	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
១៣-វេសនីយ៍ទោ	ថែម	ប្រុស	អត្តលេខ ២៣១៨៦៣	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
១៤-វេសនីយ៍ទោ	លឹម	ឡោកពិសិដ្ឋ	អត្តលេខ ០៣១២៦៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
១៥-វេសនីយ៍ទោ	ហុង	គឹមណាង	អត្តលេខ ២០៨៣៥៤	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
១៦-វេសនីយ៍ទោ	ម៉ីង	ពុទ្ធាសនា	អត្តលេខ ២៣១៦៦៤	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
១៧-វេសនីយ៍ទោ	គូច	ចំណាង	អត្តលេខ ០៥៦២៧៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
១៨-វេសនីយ៍ទោ	ហួត	គឹមហ្វូ	អត្តលេខ ២៣២០៣៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
១៩-វេសនីយ៍ទោ	សេង	សុជាត	អត្តលេខ ១១៣៤៦២	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
២០-វេសនីយ៍ទោ	ប្រាយ	គិត្យា	អត្តលេខ ០៨៤៥៥៩	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
២១-វេសនីយ៍ទោ	អ៊ឹម	ធី	អត្តលេខ ០១៩៦៦៩	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
២២-វេសនីយ៍ទោ	ស្រី	ចាន់ថន	អត្តលេខ ០១៩៥៥៨	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០

២៣-វសេនីយ៍ទោ	គង់	ឌុឌី	អត្តលេខ ១៦១៩៩០	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
២៤-វសេនីយ៍ទោ	ស៊ីង	សារ៉ុ	អត្តលេខ ១១៣៤៤៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
២៥-វសេនីយ៍ទោ	សៅ	ឡាំង	អត្តលេខ ០៣២៤៤៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
២៦-វសេនីយ៍ទោ	គង់	សុចិន្តា	អត្តលេខ ២៣៦១១២	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការបុគ្គលិក
២៧-វសេនីយ៍ទោ	កន	សុគ្រឿន	អត្តលេខ ០៨៤៥៦៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
២៨-វសេនីយ៍ទោ	ម៉ៅ	ឡុយ	អត្តលេខ ០៥៦២០១	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
២៩-វសេនីយ៍ទោ	កេត	វ៉ានី	អត្តលេខ ០៣២៤៤៨	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
៣០-វសេនីយ៍ទោ	ឡេង	សំរោត	អត្តលេខ ០០៨៥១៨	នាយទាហានការពារផ្ទាល់ កងពលតូចលេខ ៧០
៣១-វសេនីយ៍ទោ	ស៊ីន	ស៊ីឡឿន	អត្តលេខ ០៤៣៩៧៦	នាយទាហានការពារផ្ទាល់ បញ្ជាការដ្ឋានអង្គរក្ស
៣២-វសេនីយ៍ទោ	អ៊ុក	សុខណា	អត្តលេខ ០៣២៥០២	នាយទាហានការពារផ្ទាល់ បញ្ជាការដ្ឋានអង្គរក្ស
៣៣-វសេនីយ៍ទោ	គីម	សុខ	អត្តលេខ ១៦២២៧១	នាយទាហានការពារផ្ទាល់ បញ្ជាការដ្ឋានអង្គរក្ស
៣៤-វសេនីយ៍ទោ	ឈុន	ឡឿន	អត្តលេខ ០៥៨២៥៧	នាយទាហានការពារផ្ទាល់ បញ្ជាការដ្ឋានអង្គរក្ស
៣៥-វសេនីយ៍ទោ	មាស	បូទង	អត្តលេខ ០៥៨២៥៥	នាយទាហានការពារផ្ទាល់ បញ្ជាការដ្ឋានអង្គរក្ស
៣៦-វសេនីយ៍ទោ	ចេង	ម៉ារឌី	អត្តលេខ ០៥៨៤២០	នាយទាហានការពារផ្ទាល់ បញ្ជាការដ្ឋានអង្គរក្ស
៣៧-វសេនីយ៍ទោ	ទួន	នី	អត្តលេខ ០៥៨៤២០	នាយទាហានការពារផ្ទាល់ បញ្ជាការដ្ឋានអង្គរក្ស
៣៨-វសេនីយ៍ទោ	ឃុន	សីលា	អត្តលេខ ០៥៨៤០១	នាយទាហានការពារផ្ទាល់ បញ្ជាការដ្ឋានអង្គរក្ស
៣៩-វសេនីយ៍ទោ	ខុម	សុភី	អត្តលេខ ១០៤២៥៩	នាយទាហានការពារផ្ទាល់ បញ្ជាការដ្ឋានអង្គរក្ស

៤០-វេសនីយ៍ទោ **អ៊ុត ប័ន្ទតូ** អគ្គលេខ ២០៧៣៤៦ នាយទាហានការពារផ្ទាល់
បញ្ជាការដ្ឋានអង្គរក្ស

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ និង
សាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ២០ ខែ វស្សា ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ វស្សា ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសធម្មតនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៩៩ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការ រៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ តម្លើងឋានន្តរស័ក្តិ **វរសេនីយ៍ឯក** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១- វរសេនីយ៍ទោ **យ៉ា សុភី** អត្តលេខ ៣៨៦៨១
- ២- វរសេនីយ៍ទោ **ថុន តែឆេង** អត្តលេខ ៥៥៣៣៤
- ៣- វរសេនីយ៍ទោ **វ៉ុំ វិធី** អត្តលេខ ៥៦៦៥៩
- ៤- វរសេនីយ៍ទោ **ឯម កុសល** អត្តលេខ ៦៤៣០៧

៥- វេសនីយ៍ទោ **ខុម ជារ៉ាត្រូ** អត្តលេខ ៧២០៥៤

៦- វេសនីយ៍ទោ **ជួប ម៉ូលីធីតុ** អត្តលេខ ៧៨១៦៩ ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៧ ត្រើស ខែ ៥ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ✓
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសដ្ឋានយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសដ្ឋានយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ២៤.០.០...២៨៧៣ ៩ ៩



អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិជូនមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៧៥ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃ ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិមន្ត្រីរាជការចំនួន ០២រូប មកជាឋានន្តរស័ក្តិនាយក្រមការ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ ដូចមានរាយនាមខាងក្រោម:

- ១- លោក **សេក ចន្ទ្រា** ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ១ ទៅជាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦
- ២- លោកស្រី **នែម សុឆា** ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ៣ ទៅជាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អន្តេងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសអូធនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០១៨



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ២០១១ អនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ តម្លើងឋានន្តរស័ក្តិ **វរសេនីយ៍ឯក** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- | | |
|---------------------------------|---------------|
| ១- វរសេនីយ៍ទោ ជួន កេន | អត្តលេខ ០៦១៨៩ |
| ២- វរសេនីយ៍ទោ យ៉ែន ឈាងវន | អត្តលេខ ០៦២៧១ |
| ៣- វរសេនីយ៍ទោ ជុំ អ៊ុន | អត្តលេខ ០៦២៨១ |

- ៤- វេសេនីយ៍ទោ **ចាន់ ស៊ីវេត** អត្តលេខ ០៦២៩៣
៥- វេសេនីយ៍ទោ **រស់ សាវ៉ាត** អត្តលេខ ៣៣៦៥៩
៦- វេសេនីយ៍ទោ **លន់ លាត** អត្តលេខ ៣៣៧៥៤
៧- វេសេនីយ៍ទោ **ឈន ហ៊ុន** អត្តលេខ ៣៤៥៨៥ ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៧ កើត ខែ ឆ្នាំ កោន ឆ្នាំ ពស្ឋ ព.ស ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្ព័ន្ធនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្ព័ន្ធនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ២០២ អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសុវត្ថិភាព

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍

សម្រេច

- មាត្រា ១.** បំពាក់ វេជ្ជបញ្ជាសុវត្ថិភាព ថ្នាក់ អនុប្បន្ន ចំនួន ០១គ្រឿង ជូន លោកស្រី ឈុំ អូន ប្រធានការិយាល័យមន្ទីរទេសចរណ៍ខេត្តរតនគិរី ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចប្រើជាតិមាតុភូមិ កន្លងមក ។
- មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ ២២

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃចុះហត្ថលេខា និង ឈ្មោះ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ✓
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨
សម្តេចនាយករដ្ឋមន្ត្រី

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ០៧៧.ស.រ.រ...

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច
ស្តីពី

ការបង្កើតក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំការកែលម្អ
សេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ និង
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រម ០៨/នស/៩៤ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីអន្តោប្រវេសន៍
- បានឃើញព្រះរាជក្រម នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានឃើញអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

ប្រការ១._

ត្រូវបានបង្កើតក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលមានសមាសភាពដូចខាងក្រោម៖

១.ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	ប្រធាន
២.ឯកឧត្តម ទួន ស៊ីផាន់	អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី	អនុប្រធាន
៣.ឯកឧត្តម ប៊ុន ហុន	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	អនុប្រធាន
៤.ឯកឧត្តម ប៉ូលី ដា	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	សមាជិក
៥.ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវៀន	អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ	សមាជិក
៦.ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល	អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍	សមាជិក
៧.ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា	អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម	សមាជិក
៨.ឯកឧត្តម នាយឧត្តមសេនីយ៍ ផាង ពៅ	ប្រធានក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ	សមាជិក
៩.ឯកឧត្តម ប៉ែន ពេជ្រសាលី	អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការ អយ្យការនិងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌	សមាជិក
១០.ឯកឧត្តម ណេប សាមុត	អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
១១.ឯកឧត្តម ឥន យឿន	សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១២.លោក ថូ សំណាង	អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការ ច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៣.លោក សរ សិនីកាំ	ប្រធាននាយកដ្ឋាននីតិកម្មនិងច្បាប់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	សមាជិក

១៤.លោក ប៊ូ ប៊ុនណារ៉ុន	អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងអន្តរជាតិនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
១៥.លោក ស៊ីម ហុង	អនុប្រធាននាយកដ្ឋានមុខរបរនិងហត្ថពលកម្ម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក
១៦.កញ្ញា គា ម៉ីម៉ី	នាយករងខុទ្ទកាល័យនៃក្រសួងយុត្តិធម៌ សមាជិក

ប្រការ២._

ក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិត
បទដ្ឋានគតិយុត្តពាក់ព័ន្ធ មានតួនាទី និងភារកិច្ចដូចតទៅ៖

- ដឹកនាំកិច្ចការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
- សិក្សាស្រាវជ្រាវច្បាប់ស្តីពីអន្តោប្រវេសន៍ជាតិ អន្តរជាតិ និងច្បាប់ពាក់ព័ន្ធ
- ចុះសិក្សាស្ថានភាពជាក់ស្តែងក្នុងប្រទេស និងក្រៅប្រទេសអំពីការងារអន្តោប្រវេសន៍
- រៀបចំប្រជុំ សិក្ខាសាលា និងពិគ្រោះយោបល់ ដើម្បីប្រមូលផ្តុំធាតុចូល
- លើកសំណើសុំគោលការណ៍ណែនាំនិងអនុសាសន៍ដឹកនាំពីរាជរដ្ឋាភិបាល
- ផ្តល់អនុសាសន៍ដល់ក្រុមការងារបច្ចេកទេស
- ធ្វើសេចក្តីរាយការណ៍ជូនរាជរដ្ឋាភិបាលអំពីវឌ្ឍនភាពនៃការងារ បញ្ហាប្រឈម ដំណោះស្រាយ និង
សំណូមពរ
- បំពេញការងារផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន។

ប្រការ៣._

ក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិត
បទដ្ឋានគតិយុត្តពាក់ព័ន្ធ មានក្រុមការងារបច្ចេកទេសជាជំនួយការ។

ប្រការ៤._

សមាជិកក្រុមការងារអន្តរក្រសួងនេះ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។

ប្រការ៥._

ក្រុមការងារអន្តរក្រសួងនេះមានសិទ្ធិប្រើត្រារបស់ក្រសួងមហាផ្ទៃ និងលើកសំណើសុំថវិកាដំណើរការ
ការងារក្នុងកញ្ចប់ថវិការបស់ក្រសួងមហាផ្ទៃ។^៤

ប្រការ៦._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ១៤០៥ ខែ ឃ្នា ឆ្នាំកក្កដា ព.ស.២៥៦១

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៦
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៤៤១ ឧស.ក.ប.ក. ០៧

រាជធានីភ្នំពេញ, ថ្ងៃទី ៤៤ ខែ ៧ ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រខាងក្រោមនេះ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន រ៉ុង លីឡា (ខេមបូឌា) ហ្គាមិន ឯ.ក

ស រ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន រ៉ុង លីឡា (ខេមបូឌា) ហ្គាមិន ឯ.ក (RONG LILA (CAMBODIA) GARMENT CO., LTD.) តំណាងដោយ លោក ZHANG XUGANG បង្កើតរោងចក្រខាងក្រោមនេះ ដែលមានទីតាំង ស្ថិតនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

អំបោះ

១៣១១

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រខាងក្រោម រ៉ែ លីឡា (ខេមបូឌា) ហ្គាមិន ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។


ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅស្ថាប័នទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- បង្គោលជំនួយ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
 - ដើម្បីជូនជ្រាប
 - ដូចប្រការ១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី